



B.I.C BANK



របាយការណ៍ប្រចាំឆ្នាំ
2018



B.I.C BANK

NCR



ប៊ី.អិល.ស៊ី (ខេមបូឌា) ប៊ែន ម.ក
B.I.C (CAMBODIA) BANK PLC.
ប៊ី.អិល.ស៊ី

Open a new deposit account with us
and bring home one of the following gifts :

Deposit

- ◆ USD 1,000 and above get 1 Umbrella
- ◆ USD 500 to USD 999 get 1 Mug
- ◆ USD 100 to USD 499 get 1 Pen
- ◆ USD 50 to USD 99 get 1 Eco bag

Terms and conditions apply.
Validity while stock last.





មាតិកា

ព័ត៌មានអំពីធនាគារ	4
រចនាសម្ព័ន្ធភាគទុនិក	5
បេសកកម្ម និងចក្ខុវិស័យ	6
ទស្សនវិស័យ	7
សារពីនាយកប្រតិបត្តិ	8
រចនាសម្ព័ន្ធធនាគារ	10
ក្រុមប្រឹក្សាភិបាល	12
គណៈគ្រប់គ្រង	16
ព័ត៌មានហិរញ្ញវត្ថុសង្ខេប	21
ព័ត៌មានសំខាន់ៗ អំពីអាជីវកម្ម ឆ្នាំ2018	22
សមិទ្ធផលឆ្នាំ2018	23
ការអភិវឌ្ឍនិយោជិត	24
ការគ្រប់គ្រងហានិភ័យ និងអភិបាលកិច្ចធនាគារ	25
របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 និងរបាយការណ៍របស់វិនិយោគិនករ	26



ពិធីសម្ពោធជាផ្លូវការធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ីអិច ម.ក OFFICIAL GRAND OPENING BIC (CAMBODIA) BANK PLC.

WEDNESDAY, 14 AUGUST 2018




ព័ត៌មានអំពីធនាគារ

ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ីអិច ម.ក (“ធនាគារ”) គឺជាធនាគារពាណិជ្ជកម្មបានបង្កើតឡើង និងចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា។ ធនាគារនេះបានបង្កើតឡើងនៅថ្ងៃទី14 ខែវិច្ឆិកា ឆ្នាំ2017 ដោយស្របតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងទទួលបានអាជ្ញាប័ណ្ណយោងតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា (“NBC”)។ ធនាគារទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី18 ខែកក្កដា ឆ្នាំ2018 និងចាប់ផ្តើមដំណើរការប្រតិបត្តិការនៅថ្ងៃទី08 ខែសីហា ឆ្នាំ2018។

ធនាគារចូលរួមយ៉ាងសកម្មនៅគ្រប់ទិដ្ឋភាពទាំងអស់នៃធុរកិច្ចធនាគារ និងការផ្តល់សេវាហិរញ្ញវត្ថុពាក់ព័ន្ធនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទីស្នាក់ការកណ្តាល និងសាខារបស់ធនាគារ មានទីតាំងស្ថិតនៅផ្ទះលេខ462 មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ធនាគារជាក្រុមហ៊ុនរួមទុនបង្កើតឡើងដោយក្រុមហ៊ុន Asia Investment and Financial Services Sole Co., Ltd នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រុមហ៊ុន Paradise Investment Co., Ltd នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន Prime Street Advisory Co., Ltd នៃព្រះរាជាណាចក្រថៃ។ ក្រុមហ៊ុន Asia Investment និងក្រុមហ៊ុន Financial Services Sole Co., Ltd នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក៏ជាកាតព្វកិច្ចរបស់ធនាគារ BIC Bank Lao Co., Ltd ផងដែរ។

របាយការណ៍ស្តីពីស្ថានភាពហិរញ្ញវត្ថុ





បេសកកម្ម

ដើម្បីក្លាយជាដៃគូហិរញ្ញវត្ថុក្នុងស្រុកដ៏ល្អបំផុត យើងត្រូវតែមានភាពឆ្លាតវៃ និងភាពរហ័សរហួនក្នុងការផ្តល់អត្ថប្រយោជន៍កាន់តែច្រើនបន្ថែមទៀត ជូនដល់អតិថិជនរបស់យើង តាមរយៈការផ្តល់ដំណោះស្រាយមានភាព ច្នៃប្រឌិត និងជាក់ស្តែង ដើម្បីបំពេញតម្រូវការរបស់អតិថិជន។ យើងក៏ បានប្តេជ្ញាចិត្តបង្កើនអត្ថប្រយោជន៍សម្រាប់អតិថិជន និងភាគទុនិករបស់ យើងផងដែរ។ យើងនឹងធ្វើការកែលម្អសេវាកម្មធនាគាររបស់យើង ជាប់ជាប្រចាំ ដោយធ្វើការវិនិយោគជាបន្តបន្ទាប់លើធនធានមនុស្សគំនិត ច្នៃប្រឌិតថ្មី និងបច្ចេកវិទ្យា។ យើងពង្រឹងភាពជាដៃគូជាមួយនឹងអតិថិជន របស់យើង តាមរយៈការធ្វើការងារប្រកបដោយការគោរពគ្នាទៅវិញទៅមក បើកចំហ ស្មោះត្រង់ និងការយល់ដឹងអំពីតម្រូវការរបស់អតិថិជន។

បេសកកម្ម និងចក្ខុវិស័យ



ចក្ខុវិស័យ

មានគោលបំណងក្លាយជាធនាគារដៃគូដ៏ល្អបំផុត តាមរយៈការផ្តល់សេវាបុគ្គលល្អបំផុតតាមតម្រូវការ របស់អតិថិជនម្នាក់ៗ និងការផ្តល់ផលិតផល និងដំណោះស្រាយមានភាពច្នៃប្រឌិតដោយប្រើបច្ចេកវិទ្យា ទំនើបដើម្បីបំពេញតម្រូវការ និងការរំពឹងទុករបស់អតិថិជន។

ទស្សនវិស័យ



**ទស្សនៈចំពោះ
អតិថិជន៖**

- ◆ ផ្តល់សេវាល្អបំផុត និងសេវាធនាគារមានសុវត្ថិភាពដល់អតិថិជន។
- ◆ បំពេញតាមតម្រូវការសេវាធនាគារ និងហិរញ្ញវត្ថុដល់អតិថិជន។



**ទស្សនៈចំពោះ
បុគ្គលិក៖**

- ◆ ធនធានមនុស្សជាទ្រព្យសកម្មដ៏ល្អបំផុតរបស់យើង ដូច្នេះយើងបានផ្តោតការយកចិត្តទុកដាក់យ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សរបស់យើង។ ដំណើរការអភិវឌ្ឍធនធានមនុស្សដ៏សកម្ម គឺជាកត្តាបង្កើនឧត្តមភាពប្រកួតប្រជែងរបស់យើង។



**ទស្សនៈចំពោះ
សហគមន៍៖**

- ◆ គាំទ្រដល់គោលនយោបាយ និងគោលបំណងរបស់រាជរដ្ឋាភិបាល និងចូលរួមចំណែកអភិវឌ្ឍសហគមន៍ ក៏ដូចជាប្រទេសជាតិទាំងមូលឱ្យរីកចម្រើន។



**ទស្សនៈចំពោះ
ភាគទុនិក**

- ◆ បង្កើតគុណតម្លៃភាគហ៊ុនិកកម្រិតខ្ពស់ និងផលរបរនិរន្តរភាពលើទ្រព្យសកម្ម។



ទីតាំងសាខា

ទីស្នាក់ការកណ្តាល និងសាខាមេ

ផ្ទះលេខ៤៦២ ផ្លូវលេខ៩៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា



សារពីនាយកប្រតិបត្តិ

“ខ្ញុំមានគ្លីសោមនស្សរីករាយសូមបង្ហាញអំពីលទ្ធផលរបស់ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក (“ធនាគារ”) សម្រាប់ឆ្នាំនេះ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។”

◆ ចក្ខុវិស័យសេដ្ឋកិច្ច

យោងតាមរបាយការណ៍បច្ចុប្បន្នភាពស្តីពីសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក ដែលបានចេញនៅ ខែឧសភា ឆ្នាំ២០១៩ ការប៉ាន់ស្មានបឋមបានបង្ហាញថា កម្ពុជាសម្រេចបានអត្រាកំណើនពិតខ្ពស់បួនឆ្នាំជាប់គ្នា ដែលមានអត្រាកំណើន 7.5% នៅ ឆ្នាំ២០១៨ បើធៀបទៅនឹងអត្រាកំណើន 7.0% នៅក្នុង ឆ្នាំ២០១៧។ ដោយមានការជំរុញពីការពង្រីកការនាំចេញយ៉ាងឆាប់រហ័ស និងកំណើនតម្រូវការក្នុងស្រុកសេដ្ឋកិច្ចនៅក្នុងប្រទេសនេះមានដំណើរការល្អជាងការរំពឹងទុក។ ការនាំចេញបានកើនឡើង ដោយសារតែមានតម្រូវការនៅខាងក្រៅកាន់តែរឹងមាំ ជាពិសេសការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប។ ការនាំចេញនៅក្នុងវិស័យសម្លៀកបំពាក់ និងស្បែកជើង ដែលមានជាងពីរភាគបីនៃការនាំចេញទំនិញសរុបមានកំណើនខ្ពស់ប្រាំឆ្នាំដែលកើនដល់ 17.6% នៅឆ្នាំ២០១៨ ដែលបានកើនឡើងពី 8.3% នៅក្នុងឆ្នាំ២០១៧។

ការវិនិយោគផ្ទាល់ពីបរទេស (FDI) ត្រូវបានគេប៉ាន់ស្មានថាបានកើនដល់កម្រិតមួយខ្ពស់ដែលមានទឹកប្រាក់ជាង 3.0 ពាន់លានដុល្លារអាមេរិក ឬប្រមាណ 13.4% នៃផលស នៅឆ្នាំ២០១៨។ នៅរយៈពេល

ប៉ុន្មានឆ្នាំថ្មីៗនេះ ការវិនិយោគពីបរទេសដែលមកពីប្រទេសចិនបានកើនឡើងជាពិសេសនៅក្នុងវិស័យ សំណង់ (ហេដ្ឋារចនាសម្ព័ន្ធអចលនទ្រព្យពាណិជ្ជកម្ម និងលំនៅដ្ឋាន) វិស័យទេសចរណ៍ និង មានចំនួនតិចវិនិយោគលើវិស័យផលិតកម្ម និងកសិកម្ម។

ការជឿជាក់កាន់តែខ្ពស់ទៅលើប្រព័ន្ធសេវាធនាគារបាននាំឱ្យមានកំណើនបញ្ជីរូបិយប័ណ្ណបរទេស។ បញ្ជីរូបិយប័ណ្ណបរទេសបានកើនឡើង 26.5% នៅឆ្នាំ២០១៨ ដែលបានកើនពី 23.6% នៅឆ្នាំ២០១៧។ ជាថ្មីម្តងទៀត ឥណទានធនាគារដល់វិស័យឯកជនបានកើនឡើងដែលឡើងដល់ 24.2% នៅ ឆ្នាំ២០១៨ បើធៀបទៅនឹងឆ្នាំ២០១៧ មានតែ 19.6% ប៉ុណ្ណោះ។ ការផ្តល់កម្ចីពីធនាគារទៅឱ្យវិស័យសំណង់ និងវិស័យអចលនទ្រព្យបន្តជំរុញដល់ការពង្រីកឥណទានក្នុងស្រុកដែលមានប្រមាណជា 40% នៃកំណើនឥណទាន។

បន្ទាប់ពីសម្រេចបាននូវកំណើនចំនួន 7.5% នៅ ឆ្នាំ២០១៨ គេរំពឹងទុកថាសេដ្ឋកិច្ចកម្ពុជានឹងវិលត្រឡប់ទៅរកសក្តានុពលសេដ្ឋកិច្ចរយៈពេលវែងវិញ ដែលមានកំណើនប្រមាណជា 7.0%។ ដោយសារតែការនាំចេញកាត់បន្ថយទៅតាមតម្រូវការសកលធ្លាក់ចុះ គេព្យាករណ៍ថាកំណើនសេដ្ឋកិច្ចពិតប្រាកដអាចមាន 7.0% នៅ ឆ្នាំ២០១៩។

◆ សមិទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ

ទោះបីជាក្នុងចំណោម 12 ខែនៅក្នុងឆ្នាំនេះ ធនាគារបានបើកប្រតិបត្តិការ បានតែរយៈពេល 5 ខែ ធនាគាររបស់យើងនៅអាចសម្រេចបាននូវ ផលចំណូលកម្រិត 36.05 លានដុល្លារអាមេរិក និងបញ្ជីរបស់អតិថិជន នូវទឹកប្រាក់ចំនួន 17.97 លានដុល្លារអាមេរិកត្រឹម ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 ប៉ុណ្ណោះ។ ទោះបីយ៉ាងណាក៏ដោយធនាគារមានការ ខាតបង់សុទ្ធចំនួន 1.46 លានដុល្លារអាមេរិក ដោយសារតែការ ចំណាយលើការរៀបចំបើកដំណើរការធនាគារដំបូង។ យ៉ាងណាមិញ សមិទ្ធផល ដំបូងរបស់ធនាគារកំពុងទទួលបានការលើកទឹកចិត្ត ហើយ មានការរំពឹងទុកថា ធនាគារនឹងចាប់ផ្តើមរកបានប្រាក់ចំណេញនៅ ឆ្នាំ2019។

ដោយមានការរំពឹងទុកថាសមិទ្ធផលធនាគារនឹងមានកំណើនកាន់ តែខ្ពស់ ហើយលទ្ធផលនៅក្នុងឆ្នាំ2019 ក៏នឹងមានភាពល្អប្រសើរ ថែមទៀត ដោយមានការជំរុញទឹកចិត្តពីទិន្នន័យសេដ្ឋកិច្ចនាពេលថ្មីៗ សម្រាប់ប្រទេសកម្ពុជាទាំងមូលនោះ ក្រុមប្រឹក្សាភិបាលនៅតែមាន ទស្សនៈវិជ្ជមានថាសេដ្ឋកិច្ចកម្ពុជានឹងនៅតែ មានកំណើនខ្ពស់ ជាពិសេស វិស័យសេវាធនាគារ និងហិរញ្ញវត្ថុដែលកំពុងតែមានសន្ទុះកំណើន គួរឱ្យកត់សម្គាល់។

◆ ការផ្តោតលើអាជីវកម្មរបស់ធនាគារ

ធនាគារនេះគឺជាផ្នែករបស់ក្រុមហ៊ុន B.I.C Group (“ក្រុម”) ដែលជា ក្រុមហ៊ុនវិនិយោគយ៉ាងសកម្មនៅ ក្នុងតំបន់អាស៊ីអាគ្នេយ៍នៅក្នុងវិស័យ សេវាធនាគារ អចលនទ្រព្យ ថាមពល និងហិរញ្ញវត្ថុ។ នាពេលថ្មីៗនេះ គ្រុបបានបើកពិធីបញ្ចុះបឋមសីលាសាងសង់សម្រាប់គម្រោង អចលនទ្រព្យ One Central Tower ដែលមានអគារភ្លោះបួនដែលមាន ខុនដូស្តាក់នៅទំនើប 38 ជាន់ និងអគារ ការិយាល័យ 22 ជាន់នឹងក្លាយ ជាការិយាល័យកណ្តាលសាជីវកម្មរបស់ធនាគារនៅពេលសាងសង់រួច។

ការផ្តោតលើអាជីវកម្មបឋមនឹងធ្វើលើសេវាធនាគារលក់ដុំ ហើយនឹង ពង្រីកទៅគ្របដណ្តប់ផងដែរ លើទីផ្សារលក់រាយនៅពេលធនាគារ ពង្រីកបណ្តាញសាខា និងដាក់ឱ្យប្រើប្រាស់ផលិតផល និងសេវាកម្ម ជាច្រើនបន្ថែមទៀត។ ធនាគារក៏នឹងផ្តោតលើការអភិវឌ្ឍន៍បច្ចេកវិទ្យា ព័ត៌មានរបស់ខ្លួន ដើម្បីបង្កើតផលិតផលឱ្យកាន់តែល្អទទួលបានការ យោគយល់កាន់តែស៊ីជម្រៅពីអតិថិជន និងលើកម្ពស់ប្រសិទ្ធភាព ប្រតិបត្តិការ ដើម្បីឱ្យក្លាយជាអ្នកផ្តល់សេវាធនាគារឌីជីថលនាំមុខគេ នៅកម្ពុជា។

◆ សេចក្តីថ្លែងអំណរគុណ

តាងនាមឱ្យក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុម ប្រឹក្សាភិបាល មន្ត្រី និងបុគ្គលិកទាំងអស់របស់ធនាគារជាតិនៃកម្ពុជា ដែលបានផ្តល់ឱវាទ ការគាំទ្រ និងការណែនាំនានាកន្លងមក។

លើសពីនេះទៅទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អតិថិជន និងដៃគូអាជីវកម្មដ៏មាន តម្លៃរបស់យើងដែលគាំទ្រយ៉ាងម៉ឺងម៉ាត ទុក ទុក និងសង្ឃឹមថានឹងពង្រឹងភាពជាដៃគូដ៏រឹងមាំនេះបន្ថែមទៀត នៅឆ្នាំខាងមុខៗ ខណៈពេលដែលយើងខិតខំពង្រីកផលិតផល និងធ្វើ ឱ្យសេវាកម្មយើងកាន់តែល្អថែមទៀត។


ជាចុងក្រោយ ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណដល់សមាជិក ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិកធនាគារ ទីប្រឹក្សា និង ភាគទុនិកទាំងអស់ ដែលបានខិតខំបំពេញការងារ សម្រាប់ធនាគារ ជាពិសេស ចំពោះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងបង្កើត និងបើក ធនាគារមួយនេះ។ ខ្ញុំមានក្តីសង្ឃឹមយ៉ាងមុតមាំថាធនាគាររបស់យើងនឹង បន្តទទួលបានការគាំទ្រចំពោះការអភិវឌ្ឍន៍បន្ថែមទៀតនាឆ្នាំខាងមុខ។


ដោយក្តីរាប់អាន

MR. ZULKIFLEE KUAN SHUN BIN ABDULLAH
នាយកប្រតិបត្តិ

រចនាសម្ព័ន្ធធនាគារ

គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2018





ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល



បណ្ឌិត SATHIT LIMPONGPAN
ប្រធានក្រុមប្រឹក្សាភិបាល

បណ្ឌិត SATHIT បានបម្រើការងារអស់រយៈពេលជាច្រើនទសវត្សរ៍នៅក្រសួងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា ដែលទើបតែថ្មីៗនេះ មានមុខតំណែងជាលេខាធិការអចិន្ត្រៃយ៍។ លោកបណ្ឌិតក៏មានតួនាទីជាប្រធានជាច្រើនទាំងនៅវិស័យរដ្ឋ និងវិស័យឯកជនផងដែរ ក្នុងនោះរួមមានការិយាល័យគណៈកម្មការធានារ៉ាប់រងថៃ ធនាគារថៃ ស្ថាប័នមូលនិធិសោធននិវត្តន៍ភ្នំពេញថៃ ធនាគារ Krung Thai Bank, ក្រុមហ៊ុន Krungthai-AXA Insurance និងធនាគារ TMB។

បណ្ឌិត SATHIT ក៏ធ្លាប់ធ្វើជាប្រធានគណៈកម្មាធិការមូលបត្រថៃចាប់តាំងពីឆ្នាំ2013 រហូតដល់ ខែតុលា ឆ្នាំ2015 និងជាប្រធានសភាអចិន្ត្រៃយ៍កំណែទម្រង់ជាតិថៃចាប់ពីឆ្នាំ2015 ដល់ ខែកក្កដា ឆ្នាំ2017 ផងដែរ។

បន្ថែមពីនេះទៅទៀត ចាប់តាំងពីឆ្នាំ2009 ដល់ ឆ្នាំ2010 បណ្ឌិត SATHIT ធ្លាប់ធ្វើជាប្រធានការិយាល័យគណៈកម្មការធានារ៉ាប់រងដែលជានិយ័តករទីផ្សារធានារ៉ាប់រងទីមួយនៅប្រទេសថៃ។



លោក ZULKIFLEE KUAN SHUN BIN ABDULLAH
អភិបាល/នាយកប្រតិបត្តិ

បច្ចុប្បន្ន លោក ZULKIFLEE កំពុងបម្រើការងារជាអនុប្រធាន របស់ក្រុមហ៊ុន AIF Group ទទួលបន្ទុកគ្រប់គ្រងអង្គភាព សេវាធនាគារ និងសេវាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន លោកមានបទពិសោធន៍ជាង 30ឆ្នាំ លើផ្នែកប្រតិបត្តិការ និងគ្រប់គ្រងសេវាធនាគារ ដែលចាប់ផ្តើមពីធនាគារ Affin Bank (M) Bhd ហើយក្រោយមកចូលបម្រើការងារក្នុងធនាគារធំបំផុតមួយរបស់ម៉ាឡេស៊ីគឺធនាគារ Public Bank Berhad។ ក្រៅពីប្រទេសម៉ាឡេស៊ី លោក ZULKIFLEE ក៏ធ្លាប់បម្រើការនៅធនាគារ VID Public Bank ក្នុងប្រទេសវៀតណាម នៅឆ្នាំ1996 រហូតដល់ឆ្នាំ2000។ នៅអំឡុងពេលបម្រើការនៅក្នុងប្រទេសវៀតណាម លោកបានបម្រើការនៅទីក្រុងហាណូយ ទីក្រុងហូជីមិញ និងការិយាល័យក្រុងដាណាង។ នៅឆ្នាំ2003 លោក ZULKIFLEE បម្រើការនៅធនាគារ Public Bank Berhad សាខាទីក្រុងរៀងចន្ទ ហើយក្រោយមក នៅឆ្នាំ2008 លោកបានបង្កើតធនាគារ International Commercial Bank Lao Limited ឱ្យក្រុមហ៊ុន ICB Financial Group Holdings AG ឥឡូវត្រូវបានប្តូរឈ្មោះទៅជា BIC Bank Lao Co., Ltd.

លោក ZULKIFLEE បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត មកពីសកលវិទ្យាល័យ Multimedia ប្រទេសម៉ាឡេស៊ី និងសញ្ញាបត្រផ្នែកគ្រប់គ្រងមកពី Institute of Supervisory Management ចក្រភពអង់គ្លេស។

ក្រុមប្រឹក្សាភិបាល



លោក យឹម លតូណាំ
អភិបាល

លោក យឹម លតូណាំ បម្រើការងារនៅក្នុងប្រទេស និងមាតុប្រទេសរបស់លោកយ៉ាងខ្ជាប់ខ្ជួននៅក្នុង អំឡុងពេលយុវវ័យរបស់លោកដែលពេលនោះលោកបានចាប់ផ្តើមបង្កើតចក្ខុវិស័យប្រកបដោយមហិច្ឆិតា សម្រាប់ប្រទេសកម្ពុជា ហើយចក្ខុវិស័យនេះត្រូវបានពង្រីកគួរឱ្យកត់សម្គាល់យ៉ាងឆាប់រហ័សក្នុងដំណាក់កាលអាជីវកម្ម និងសេដ្ឋកិច្ចសកល។ នេះគឺជាចក្ខុវិស័យ ដែលបានដឹកនាំបង្កើនដូងដែលលោកបានទទួលពីគ្រួសាររបស់លោក និងបានបង្ហាញយ៉ាងច្បាស់លាស់មិនត្រឹមតែ នៅក្នុងការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ និងសេវាធនាគារនៅកម្ពុជាជាមួយនឹងធនាគារ B.I.C Bank, B.I.C Markets និង B.I.C Insurance ប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងនៅក្នុងគម្រោងបឹងស្ទោរ ដោយមានចក្ខុវិស័យយ៉ាងធំធេង ដែលជាគម្រោងអភិវឌ្ឍអចលនទ្រព្យប្រើប្រាស់ពហុគោលបំណងដោយមានទេសភាពលើកកម្ពស់កម្រិតជីវភាពរស់នៅក្នុងសហគមន៍នេះឱ្យលេចធ្លោ។

លោក យឹម លតូណាំ ក៏ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Paradise Investment Co., Ltd. និងជាប្រធានក្រុមហ៊ុន Kampot Foods និង SEA Fintech ផងដែរ។ លោកក៏ជានាយកនៃ B.I.C Markets ផងដែរ។



លោក REWIN PATAIBUNLUE
អភិបាល

លោក REWIN គឺជាដៃគូស្ថាបនិកនៅក្រុមហ៊ុន PrimeStreet Advisory ដែលនៅក្នុងក្រុមហ៊ុននេះ លោកដឹកនាំផ្នែកសេវាធនាគារវិនិយោគ និងគ្រប់ប្រតិបត្តិការទាំងអស់របស់ក្រុមហ៊ុន។ លោកមានបទពិសោធន៍ជាច្រើនដូចជា ធ្លាប់បម្រើការងារជាធនាគារវិនិយោគជានិស្សិតនៅក្រុមហ៊ុន Quant Group ដែលជាធនាគារវិនិយោគថ្នាក់តំបន់ដែលមានជំនាញឯកទេសផ្នែក M&A និងធ្លាប់ធ្វើជា CFO និងជាប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៅក្រុមហ៊ុនផលិតផលទំនេរបំផុតមួយនៅក្នុង SEA ។

ជំនាញឯកទេសរបស់លោករួមមានដូចជា ហិរញ្ញវត្ថុសាជីវកម្ម ការរួមបញ្ចូលគ្នា និងការទិញយកក្រុមហ៊ុន និងហិរញ្ញប្បទាន។ លោកមានបទពិសោធន៍យ៉ាងទូលំទូលាយលើវិស័យជាច្រើន ដូចជា ទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងសេវាសាធារណៈ រ៉ែ អចលនទ្រព្យ និងក្រុមគ្រឹះស្ថានហិរញ្ញវត្ថុ។ ការងារអនុវត្តរបស់លោកបានពង្រីករហូតដល់ M&A ឆ្លងប្រទេស និងការផ្សព្វផ្សាយមូលនិធិសមធម៌ឯកជនក៏ដូចជាមូលនិធិការពារហានិភ័យ (hedge fund) ផងដែរ។

នាពេលថ្មីៗនេះ លោក REWIN ដឹកនាំក្រុមផ្តល់ការប្រឹក្សាហេប្រល់ដល់អាជ្ញាធរអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំដែលមានទឹកប្រាក់ចំនួន 2.7 ពាន់លានបាត - រួមមាន គម្រោងរថភ្លើងល្បឿនលឿន MRTA និង SRT។ លោកក៏បានប្រឹក្សា TOT និង CAT ក្នុងភាពជាដៃគូ JV ដែលអាចមានប្រមាណគម្រោងចែករំលែកហេដ្ឋារចនាសម្ព័ន្ធផងដែរ (គម្រោង Tower Co ដែលមានទឹកប្រាក់ចំនួន 40 ពាន់លានបាត និងគម្រោង Fiber Co ដែលមានទឹកប្រាក់ 30 ពាន់លានបាត)។

លោក REWIN តែងតែត្រូវបានអញ្ជើញឱ្យធ្វើជាភ្នាក់ងារកិត្តិយសជាញឹកញាប់នៅក្រុមហ៊ុនឯកជន និង ស្ថាប័នរដ្ឋាភិបាលមួយចំនួន។

លោកទទួលបានបរិញ្ញាប័ត្រផ្នែកវិស្វកម្មស៊ីវិលពីសាកលវិទ្យាល័យជូឡាឡុងកន និង MBA មកពីសាលា Sloan School of Management នៅ MIT។



លោក RUTSARAN MOONSAN
អភិបាល

លោក RUTSARAN MOONSAN គឺជាអនុប្រធានរបស់ក្រុមហ៊ុន AIF Group ទទួលបន្ទុកផ្នែក ជួញដូរលោហៈមានតម្លៃផ្នែកជួញដូរ ទូទៅ និងក្រុមហ៊ុនបុត្រសម្ព័ន្ធចំណីអាហារ និងភេសជ្ជៈរបស់គ្រូប។ លោក RUTSARAN ទទួលបានបរិញ្ញាបត្រផ្នែកសិក្សាស្រាវជ្រាវពី សកលវិទ្យាល័យ Kasetsart ប្រទេសថៃ និងសញ្ញាបត្រថ្នាក់អនុបណ្ឌិត ផ្នែកគណនេយ្យពីសកលវិទ្យាល័យ University of Greenwich ទីក្រុងឡុងដ៍ រួមទាំងវិញ្ញាបនបត្រភូមិសាស្ត្រសកម្រិតពីរផងដែរ។

មុនពេលចូលរួមបម្រើការងារជាមួយនឹងក្រុមហ៊ុន AIF Group លោក RUTSARAN ធ្លាប់មាន បទពិសោធន៍បម្រើការងារជាង ៨ ឆ្នាំផ្នែកជួញដូរ និងសេវាធនាគារ។ នៅអំឡុងពេលបម្រើការងារក្នុងធនាគារ លោកត្រូវ បានចាត់តាំងឱ្យធ្វើជាប្រធានផ្នែកទំនាក់ទំនងសម្រាប់អតិថិជនសំខាន់ៗ មួយ ចំនួនរបស់ធនាគារ រួមទាំងប្រតិបត្តិការគណនីបង្កដែលមានទឹក ប្រាក់ជាង 1 ពាន់លានបាត ហើយអាចនឹងកើនទ្វេដងលើតម្លៃប្រតិបត្តិ ការគណនីក្នុងរយៈពេលមួយឆ្នាំទៀតផង។ ក្រោយមកទៀត

លោក RUTSARAN បានចូលរួមបម្រើការងារជាមួយនឹង YLG Bullion International ហើយត្រូវបានចាត់តាំងឱ្យបង្កើត

សាខាក្រុមហ៊ុននៅក្នុងប្រទេសសិង្ហបុរី និងធ្វើការជ្រើសរើសអតិថិជន អន្តរជាតិថ្មីៗ។ ដោយមានទេពកោសល្យផ្នែកទំនាក់ទំនង និងជំនាញ ជួញដូរ លោកបានចូលរួមចំណែកជួយ YLG ឱ្យក្លាយជាក្រុមហ៊ុន Bullion Trading ដ៏ធំបំផុតមួយនៅក្នុងប្រទេសថៃ។ នៅពេលចូលរួម បម្រើការងារ ជាមួយនឹងក្រុមហ៊ុន AIF Group លោក RUTSARAN បានជួយអភិវឌ្ឍក្រុមហ៊ុន AIF Gold Trading ដើម្បីឱ្យក្លាយជាក្រុម ហ៊ុននាំចូលមាសធំបំផុត និងសកម្មតែមួយគត់នៅក្នុងប្រទេសឡាវ។

លោកក៏បានជួយរៀបចំឱ្យក្រុមហ៊ុន Asia Loyal ក្លាយជា ក្រុមហ៊ុន ចែកចាយដែលមានភាពជោគជ័យ លើវិស័យជាច្រើន ដូចជា យានយន្ត និងសំភារៈសំណង់ និងវិស័យផ្សេងទៀតជាច្រើន។ ក្នុងការគាំទ្រ អាជីវកម្មអភិវឌ្ឍន៍អចលនទ្រព្យរបស់គ្រូបនេះ លោកក៏បានផ្តួចផ្តើម និង បង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធចំណីអាហារ និងភេសជ្ជៈឱ្យក្រុមហ៊ុន AIF Group ផងដែរ។

បច្ចុប្បន្ន លោក RUTSARAN MOONSAN មានតួនាទីជាក្រុមប្រឹក្សា ប្រតិបត្តិទាំងនៅធនាគារ BIC Bank Lao Co., Ltd និង ធនាគារ B.I.C (Cambodia) Bank Plc។

គណៈគ្រប់គ្រង





គណៈគ្រប់គ្រង



លោក យឹម ច័ន្ទដារ៉ា
ប្រធានគ្រប់គ្រងជាន់ខ្ពស់

លោក ដារ៉ា បានចូលរួមបម្រើការងារជាមួយនឹងធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក ជាប្រធានគ្រប់គ្រងជាន់ខ្ពស់។ លោកមានបទពិសោធន៍ជាង 14ឆ្នាំ នៅធនាគារពាណិជ្ជកម្មនានា រួមមានធនាគារកាណាឌីយ៉ា ភីអិលស៊ី និងធនាគារពាណិជ្ជកម្មពេញ។ លោកមានបទពិសោធន៍ផ្នែកគ្រប់គ្រងវាយតម្លៃឥណទាន ទំនាក់ទំនងអតិថិជន ឥណទានពាណិជ្ជកម្ម សហគ្រាសធុនតូច និងមធ្យម (SME) ការគ្រប់គ្រងសាខាជាន់ខ្ពស់ និងការគ្រប់គ្រងសាខា VIP។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ នៅឆ្នាំ2005 និងថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ នៅឆ្នាំ2007 ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។



លោក បាន យ៉ា
ផ្នែកហិរញ្ញវត្ថុ

លោក យ៉ា បានចូលបម្រើការងារនៅធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក ក្នុង ខែកញ្ញា ឆ្នាំ2018 ជាប្រធានផ្នែកហិរញ្ញវត្ថុ។ លោកមានបទពិសោធន៍ជាង 8ឆ្នាំ ផ្នែកហិរញ្ញវត្ថុ នៅធនាគារពីរ ដូចជាធនាគារ ភ្នំពេញពាណិជ្ជ និង ធនាគារ ហ្វីលីព ភីអិលស៊ី។ លោកមានបទពិសោធន៍ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ពន្ធដារ ការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំថវិកា ការរៀបចំផែនការអាជីវកម្ម ហើយក៏មានបទពិសោធន៍គ្រប់គ្រងគម្រោងនានាផងដែរ រួមមាន CIFRS និងប្រព័ន្ធស្នូលធនាគារ។

លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅឆ្នាំ2010 ហើយបច្ចុប្បន្ន លោកកំពុងបន្តការសិក្សាកម្រិត ACCA នៅសាលា CamED Business School នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។



លោក សេង សេសាលោ
ផ្នែកព័ត៌មានវិទ្យា (IT) (ប្រព័ន្ធគ្រប់គ្រងព័ត៌មាន (MIS)
និងប្រព័ន្ធស្នូលធនាគារ)

លោក សេសាលោ បានបញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្ម កុំព្យូទ័រនៅឆ្នាំ2008 នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បរិញ្ញាបត្រ ផ្នែករដ្ឋបាលសាធារណៈ នៅឆ្នាំ2009 នៅសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសញ្ញាបត្រជាន់ខ្ពស់គុណសិទ្ធិ ផ្នែកព័ត៌មានគ្រប់គ្រង និងភាពជាអ្នកដឹកនាំនៅឆ្នាំ2011 នៅវិទ្យាស្ថាន ជាតិអប់រំ។

លោកបានកំពុងធ្វើការក្នុងវិស័យធនាគារជាង 7 ឆ្នាំ ដោយមានបទ ពិសោធន៍ ផ្នែកប្រព័ន្ធស្នូលធនាគារ MIS ការបង្កើតរបាយការណ៍ រដ្ឋបាលមូលដ្ឋានទិន្នន័យ ការរួមបញ្ចូលប្រព័ន្ធការអភិវឌ្ឍន៍នៅខាងក្នុង ក្រុមហ៊ុន និងការវិភាគការងារព័ត៌មានវិទ្យា (IT)។ លោក សេសាលោ បានចូលរួមបម្រើការងារជាមួយធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក នៅខែធ្នូ ឆ្នាំ2018 ជាប្រធានផ្នែកព័ត៌មានវិទ្យា (IT)។



លោក ROBERT YONG BONG WEI
ផ្នែកព័ត៌មានវិទ្យា (IT)
(គម្រោងអនុវត្តប្រព័ន្ធ និង Hardware)

លោក ROBERT YONG បានចាប់ផ្តើមការងារដំបូងរបស់ខ្លួននៅ ក្នុងឆ្នាំ2015 ជាអ្នកអភិវឌ្ឍន៍ ប្រព័ន្ធនៅ ក្រុមហ៊ុន INFOPRO SDN BHD។ លោកបានធ្វើការជាមួយក្រុមហ៊ុន INFOPRO SDN BHD ចាប់ពីខែឧសភា ឆ្នាំ2015 ដល់ ខែឧសភា ឆ្នាំ2017។ នៅអំឡុងពេល ជាអ្នកអភិវឌ្ឍន៍ប្រព័ន្ធនោះ លោកមានបទពិសោធន៍ក្នុងការបង្កើតប្រព័ន្ធ គ្រប់គ្រងហានិភ័យ ប្រព័ន្ធប្រឆាំងការសម្អាតប្រាក់ ប្រព័ន្ធរាយការណ៍ ធនាគារកណ្តាល ប្រព័ន្ធរួមបញ្ចូលជាមួយប្រព័ន្ធធនាគារស្នូល ការអនុវត្តប្រព័ន្ធ AML និងការស្រាវជ្រាវ សម្រាប់ប្រព័ន្ធនីមួយៗ។

លោកបានចាប់ផ្តើមបម្រើការងារនៅធនាគារ BIC Bank Lao Co., LTD នៅខែមិថុនា ឆ្នាំ2017 ជាមន្ត្រី IT ជាន់ខ្ពស់។ លោកក៏ត្រូវបានផ្ទេរឱ្យ មកកាន់កម្ពុជា ដើម្បីជួយក្នុងការបង្កើតធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក សម្រាប់គម្រោងអនុវត្តប្រព័ន្ធ និង IT។ លោក ROBERT YONG បានចូលរួមបម្រើការងារជាមួយធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក នៅខែធ្នូ ឆ្នាំ2018 ជាប្រធានផ្នែកព័ត៌មានវិទ្យា (IT)។

គណៈគ្រប់គ្រង



លោក យុង វ៉ែត
ផ្នែកធនធានមនុស្ស និងរដ្ឋបាល

លោក វ៉ែត បានបញ្ចប់បរិញ្ញាបត្រ ផ្នែកអក្សរសាស្ត្រអង់គ្លេស ពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅឆ្នាំ២០១០ និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលអាជីវកម្ម (MBA) នៅសាកលវិទ្យាល័យនិរតុននៅឆ្នាំ២០១៦។

ដោយសារតែការប្តេជ្ញាចិត្ត និងការចូលចិត្តរបស់ខ្លួន លោក វ៉ែត បានវិវត្តការងាររបស់ខ្លួនពីជំនួយការរដ្ឋបាល នៅសាកលវិទ្យាល័យខ្លួនទៅជាមន្ត្រីរដ្ឋបាលនៅធនាគារពាណិជ្ជកម្មពេញជាមន្ត្រីប្រតិបត្តិរដ្ឋបាលជាន់ខ្ពស់នៅធនាគារ Phillip Bank Plc បន្ទាប់មកត្រូវបានជំរើងតួនាទីជាប្រធានរដ្ឋបាលនៅក្នុងរយៈពេល ៧ ឆ្នាំ។ លោកមានបទពិសោធន៍ជាង ១០ ឆ្នាំជាមួយធនាគារពាណិជ្ជកម្មនៅក្នុងផ្នែកជំនាញរបស់គាត់។

លោក វ៉ែត បានចូលរួមបម្រើការងារជាមួយនឹងធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក ជាប្រធានផ្នែកធនធានមនុស្ស និងរដ្ឋបាល។



កញ្ញា ជា សុគន្ធាវី
ផ្នែកហានិភ័យ និងប្រតិបត្តិ

កញ្ញា សុគន្ធាវី បានបញ្ចប់បរិញ្ញាបត្រ ផ្នែកអប់រំពីវិទ្យាស្ថានភាសាបរទេស និងបរិញ្ញាបត្រច្បាប់ជាភាសាអង់គ្លេស ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ បច្ចុប្បន្ន កញ្ញាកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកច្បាប់អាជីវកម្មអន្តរជាតិនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ហើយទទួលបានសញ្ញាបត្រផ្នែកជំនាញប្រឆាំងការសម្អាតប្រាក់ពី International Compliance Association (ICA) ផងដែរ។

កញ្ញាបានចាប់ផ្តើមធ្វើការងារក្នុងវិស័យហិរញ្ញវត្ថុនៅឆ្នាំ២០១៥ នៅពេលចាប់ផ្តើមដំបូង កញ្ញាបម្រើជាមន្ត្រីគ្រប់គ្រងហានិភ័យ បន្ទាប់ពីបានបម្រើការងារនៅធនាគារ Phillip Bank បានមួយឆ្នាំក្នុងតួនាទីអ្នកហាត់ការ ទើបបញ្ចប់ការសិក្សា។ កញ្ញា សុគន្ធាវី បានចូលរួមបម្រើការងារជាមួយ ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក នៅខែសីហា ឆ្នាំ២០១៨ ជាប្រធានស្តីទីផ្នែក ហានិភ័យ និងប្រតិបត្តិ។

ព័ត៌មានហិរញ្ញវត្ថុសង្ខេប

រយៈពេលហិរញ្ញវត្ថុគិតចាប់ពីថ្ងៃទី14 ខែវិច្ឆិកា ឆ្នាំ2017 (កាលបរិច្ឆេទចុះបញ្ជីបង្កើតធនាគារ) រហូតដល់ ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018។

	ឆ្នាំហិរញ្ញវត្ថុ 2018
លទ្ធផលប្រតិបត្តិការ (000 ដុល្លារអាមេរិក)	
ចំណូលប្រតិបត្តិការ	559
ចំណេញ / (ខាត) មុនបង់ពន្ធ	(1,462)
ចំណេញ / (ខាត) សុទ្ធសម្រាប់ឆ្នាំនេះ	(1,462)
ទិន្នន័យតារាងតុល្យការគន្លឹះ (000 ដុល្លារអាមេរិក)	
ទ្រព្យសកម្មសរុប	91,627
ឥណទាន និងបុរេប្រទានដល់អតិថិជន	36,050
ទ្រព្យអកម្មសរុប	18,089
ប្រាក់បញ្ញើរបស់ធនាគារ និងអតិថិជន	17,973
មូលធនភាគទុនិក	75,000
ទ្រព្យម្ចាស់របស់ភាគទុនិក	73,538
អនុបាតហិរញ្ញវត្ថុ (%)	
ផលលើទ្រព្យសកម្ម (ROA)	(2.00%)
ផលលើមូលធន (ROE)	(2.00%)
អនុបាតសាច់ប្រាក់ងាយស្រួល	650%
អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើ	201%
អនុបាតឥណទានមិនដំណើរការធៀបនឹងឥណទានសរុប	0.00%
ការគ្រប់គ្រងទុន	
មូលនិធិផ្ទាល់សុទ្ធ (000 ដុល្លារអាមេរិក)	74,010
អនុបាតសោធនភាព (%)	122%

ព័ត៌មានសំខាន់ៗ អំពីអាជីវកម្ម ឆ្នាំ2018

ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក គឺជាធនាគារពាណិជ្ជកម្មមួយ នៅក្នុងប្រទេសកម្ពុជា ដែលបំពេញតម្រូវការរបស់អតិថិជន តាមរយៈការផ្តល់ដំណោះស្រាយមានភាពច្នៃប្រឌិត និងជាក់ស្តែង។ ធនាគាររបស់យើង ចូលរួមចំណែកលើកកម្ពស់ស្តង់ដារជីវភាព រស់នៅរបស់ប្រជាជន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស តាមរយៈការផ្តល់សេវាធនាគារពេញលេញ ដោយផ្អែកលើមូលដ្ឋាន ហិរញ្ញវត្ថុរឹងមាំ ដោយឈរលើគោលការណ៍អភិបាលកិច្ចល្អ ការអនុវត្តន៍ច្បាប់ និងតម្លាភាព។


យើងពង្រឹងភាពជាដៃគូជាមួយនឹងអតិថិជនរបស់យើង តាមរយៈការធ្វើការងារប្រកបដោយការគោរពគ្នាទៅវិញទៅមក បើកចំហ ស្មោះត្រង់ និងការយល់អំពីតម្រូវការរបស់អតិថិជន។

សេវាអតិថិជន

យើងផ្តល់សេវាល្អបំផុត និងសេវាធនាគារមាន សុវត្ថិភាពដល់អតិថិជនដើម្បីបំពេញតម្រូវការ ហិរញ្ញវត្ថុរបស់អតិថិជន។



ផលិតផល និងសេវាកម្ម



សមិទ្ធផលឆ្នាំ2018

សម្រាប់រយៈពេលប្រាំខែ ចាប់តាំងពីពេលចាប់ផ្តើមដំណើរការអាជីវកម្មថ្មីរបស់ខ្លួន ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក សម្រេចបាននូវកំណើនយ៉ាងរឹងមាំលើផលបត្រឥណទាន និងប្រាក់បញ្ញើពីអតិថិជនសក្តានុពល ដោយមានការផ្តល់ និងលក្ខខណ្ឌសម្រាប់ផលិតផល និងសេវាកម្មរបស់យើង។

ឥណទាន



ឆ្នាំ2018 គឺជាឆ្នាំដែលធនាគារបានចាប់ផ្តើមដំណើរការអាជីវកម្មរបស់ខ្លួន និងសម្រេចបាននូវកំណើនយ៉ាងរឹងមាំលើផលបត្រឥណទានសម្រាប់ធនាគារ ដែលមានសមតុល្យឥណទានចុះបញ្ជីសរុប ចំនួន 36.05 លានដុល្លារអាមេរិក។

កំណើនឥណទានខ្ពស់ជាងការរំពឹងទុកនេះ គឺដោយសារតែកត្តាសំខាន់ៗមួយចំនួនដូចជា កំណើនតម្រូវការនៅក្នុងទីផ្សារ ដោយសារតែស្ថានភាពសេដ្ឋកិច្ចនៅក្នុងឆ្នាំ2018 មានភាពប្រសើរ និងលក្ខខណ្ឌផលិតផល និងសេវាកម្មមានភាពទាក់ទាញ និងប្រកួតប្រជែងខ្ពស់។

ប្រាក់បញ្ញើ



នៅឆ្នាំ2018 ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក សម្រេចបាននូវកំណើនយ៉ាងរឹងមាំ លើផ្នែកប្រាក់បញ្ញើពីអតិថិជន ដែលបានកើនឡើងដល់ 17.97 លានដុល្លារអាមេរិក ដែលភាគច្រើនបានពីគណនីបញ្ញើសន្សំ និងគណនីចរន្ត។ សេវាអតិថិជន អត្រាការប្រាក់មានភាពទាក់ទាញ និងលក្ខខណ្ឌមានភាពប្រកួតប្រជែង គណៈគ្រប់គ្រង និងបុគ្គលិករបស់យើងគឺ សុទ្ធតែជាកត្តាចម្បង ដែលចូលរួមចំណែកសម្រេចបាននូវកំណើនឆ្នាំនេះ ក៏ដូចជាគោលដៅនៅក្នុងឆ្នាំ2019។

គោលដៅឆ្នាំ2019

ការដាក់ដំណើរការ
ម៉ាស៊ីន ATM



ការដាក់ឱ្យប្រើប្រាស់សេវា
ធនាគារតាមអ៊ីនធឺណិត និង
សេវាធនាគារចល័ត



ការដាក់ឱ្យដំណើរការ
ប័ណ្ណឥណទាន និង
ឥណទាន



ការពង្រីក
បណ្តាញសាខា

ការអភិវឌ្ឍន៍និយោជិត

ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក បានចាប់ផ្តើមប្រតិបត្តិការនៅខែសីហា ឆ្នាំ2018 ដែលមានបុគ្គលិកចំនួន 26 នាក់ នៅឆ្នាំ2018។ ក្នុងនាមជាធនាគារថ្មីមួយ យើងបានផ្តល់ការរៀនសូត្រ វគ្គបណ្តុះបណ្តាល និងឱកាសអភិវឌ្ឍន៍ទាំងនៅក្នុងធនាគារ និងនៅស្ថាប័នខាងក្រៅ ដើម្បីគាំទ្រដល់គ្រប់ដំណាក់កាលនៃដំណើរការអភិវឌ្ឍន៍ សម្រាប់ទាំងបុគ្គលិកថ្មី និងបុគ្គលិកចាស់របស់យើង។

កម្មវិធីចល័តបុគ្គលិកគឺជា កម្មវិធីមួយនៅក្នុងចំណោមវិធីសាស្ត្ររបស់យើងក្នុងការអភិវឌ្ឍន៍ និងផ្តល់ឱកាសដល់បុគ្គលិកមានសក្តានុពលម្នាក់ៗ ដែលមានបំណងបង្កើនទេពកោសល្យ និងជោគវាសនាអនាគតរបស់ខ្លួន។

កំណើនគួរឱ្យកត់សម្គាល់របស់ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក និងការភ្ជាប់ទំនាក់ទំនងរបស់ខ្លួនជាមួយនឹងក្រុមហ៊ុន B.I.C Markets និងក្រុមហ៊ុន B.I.C Group នឹងផ្តល់ឱកាសជាច្រើនទាំង នៅក្នុងប្រទេស និងក្រៅប្រទេសដល់ធនាគារមនុស្សរបស់យើងក្នុងការអភិវឌ្ឍន៍អាជីពការងាររបស់ខ្លួន។

ការផ្តល់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុងាយស្រួល និងមានការទុកចិត្តដល់អតិថិជនរបស់យើងអាចសម្រេចបាន លុះត្រាតែធនាគាររបស់យើងមានធនធានមនុស្ស ដែលពោរពេញដោយទេពកោសល្យ ធ្វើការជាមួយយើង។ យើងសូមស្វាគមន៍ និងលើកទឹកចិត្តដល់បុគ្គលិកវ័យក្មេង និងបុគ្គលិកមានទេពកោសល្យ ដែលមានបំណងបង្កើនចំណេះដឹង និងបន្តរៀនសូត្រចំណេះដឹងថ្មីៗជាមួយយើង ដើម្បីស្វែងយល់ និងបំពេញតាមតម្រូវការរបស់អតិថិជន ព្រមទាំងគាំទ្រ និងជួយគ្នាទៅវិញទៅមក។

ការបន្តកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការផ្តល់ឱកាសជាច្រើនសម្រាប់វឌ្ឍនភាពការងារ ដោយយល់ដឹងថាបុគ្គលិកគឺជា ទ្រព្យសកម្មដើម្បីសម្រេចនូវទស្សនៈវិស័យរបស់ធនាគារ ធនាគារខិតខំធ្វើការទាក់ទាញ និងជ្រើសរើសបេក្ខជន ដែលមានសេចក្តីជឿជាក់ឥរិយាបថ និងកម្រិតបទពិសោធន៍ត្រឹមត្រូវ ដែលធនាគារត្រូវការ ដើម្បីសម្រេចបានជោគជ័យរបស់ខ្លួន។ ធនាគារជឿជាក់ថាក្របខ័ណ្ឌអភិវឌ្ឍន៍ធនធានមនុស្ស ដែលអាចជួយបុគ្គលិកក្នុងការអភិវឌ្ឍន៍ជំនាញ ចំណេះដឹង និងសមត្ថភាពផ្ទាល់ខ្លួន និងធនាគារ គឺជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដែលអាចសម្រេចនូវគោលដៅរបស់ធនាគារ ប្រកបដោយភាពជោគជ័យ។



ការគ្រប់គ្រងហានិភ័យ និងអភិបាលកិច្ចធនាគារ

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវរួម ចំពោះការបង្កើត និង ការត្រួតពិនិត្យមើលក្របខ័ណ្ឌគ្រប់គ្រងហានិភ័យរបស់ធនាគារ។

ធនាគារបានបង្កើតគោលនយោបាយគ្រប់គ្រងហានិភ័យ ដើម្បី កំណត់ និងវិភាគហានិភ័យ ដែលធនាគារបានជួបប្រទះ ដោយដាក់ ចេញនូវប្រព័ន្ធកម្រិត និងត្រួតពិនិត្យហានិភ័យសមស្រប និងតាមដាន ហានិភ័យ និងគោរពតាមការកម្រិតនេះ។

ធនាគាររបស់យើងប្រឈមនឹងហានិភ័យសំខាន់ៗ ដូចខាងក្រោម ដែលកើតចេញពីឧបករណ៍ហិរញ្ញវត្ថុ៖

- ◆ ហានិភ័យប្រតិបត្តិការ
- ◆ ហានិភ័យឥណទាន
- ◆ ហានិភ័យទីផ្សារ
- ◆ ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យខាតបង់ដោយផ្ទាល់ ឬដោយ ប្រយោល ដែលកើតឡើងដោយសារតែប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង បុគ្គលិក បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ ឬមិនមាន ប្រសិទ្ធភាព និងដោយសារតែកត្តាខាងក្រៅផ្សេងទៀតក្រៅពីហានិភ័យ ឥណទាន ហានិភ័យទីផ្សារ និងហានិភ័យសាច់ប្រាក់ងាយស្រួល ដូចជា ហានិភ័យ ដែលកើតចេញពីលក្ខខណ្ឌតម្រូវផ្លូវ និងនិយ័តកម្ម និងស្តង់ដារ ដែលអាចទទួលយកបានជាទូទៅនៃឥរិយាបថរបស់ធនាគារផងដែរ។

ធនាគារអាចគ្រប់គ្រងការខាតបង់ ដោយសារតែហានិភ័យប្រតិបត្តិការ នេះបាន តាមរយៈការបង្កើតប្រព័ន្ធគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការតាមដានត្រឹមត្រូវ និងការរាយការណ៍អំពីសកម្មភាពអាជីវកម្ម ដោយអង្គការត្រួតពិនិត្យ និងគាំទ្រដែលជាអង្គការឯករាជ្យ ព្រមទាំង ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់គណៈគ្រប់គ្រងជាន់ខ្ពស់របស់ ធនាគារ។

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការនៅក្នុងធនាគារ អាចសម្រេចបាន តាមរយៈការបង្កើតរចនាសម្ព័ន្ធផ្ទៃក្នុង តួនាទី និងគោលនយោបាយ ត្រួតពិនិត្យផ្ទៃ ក្នុងនានា ត្រូវបានអនុវត្ត រួមមានការបង្កើតឱ្យមានសិទ្ធិចុះហត្ថលេខា ការបង្កើត ការត្រួតពិនិត្យប្រព័ន្ធ ការបញ្ជ្រាបនីតិវិធី និងឯកសារ ព្រមទាំងការអនុវត្តតាមលក្ខខណ្ឌតម្រូវ និងនិយ័តកម្ម និងផ្លូវ ច្បាប់ផ្សេងទៀតផងដែរ។

ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ចំណូល និងការខាតបង់ដើមទុន ដែលអាចមានក្នុងទម្រង់ជាសិទ្ធិធានាធានាជាក់លាក់ ដោយសារតែអ្នកខ្ចី ឬសមភាគីមិនបំពេញតាមកាតព្វកិច្ចក្នុងកិច្ចសន្យារបស់ខ្លួន ក្នុងការផ្តល់ ឥណទានជូនអតិថិជន និងសកម្មភាពវិនិយោគ។

ធនាគារប្រាកដថា មានការបែងចែកភារកិច្ចច្បាស់លាស់រវាងអ្នកផ្តើម ឱ្យអ្នកផ្តើមឥណទាន អ្នកវាយតម្លៃ ឧបករណ៍វាយតម្លៃផ្ទៃក្នុង និងសិទ្ធិ អំណាចអនុម័ត។

ការកំណត់ពិន្ទុហានិភ័យត្រូវធ្វើការពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាព ប្រចាំឆ្នាំ ហើយក្នុងករណីដែល (i) មានការផ្លាស់ប្តូរទៅលើ ខ និង លក្ខខណ្ឌឥណទានរួមមាន ការពន្យារពេល (ii) ការសងមិនទៀងទាត់ ឬសងហួសកាលកំណត់ និង (iii) ព័ត៌មានមិនល្អ ដែលមានទាក់ទង ជាមួយការខ្ចី ឬប្រតិបត្តិការ។

ធនាគារដាក់ចេញនូវគោលនយោបាយ និងគោលការណ៍អនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន។ គោលនយោបាយ និងការអនុវត្តន៍ ធម្មតាបំផុត គឺជាការចាត់វិធានការសន្តិសុខក្នុងទម្រង់ជាវត្ថុបញ្ចាំ សម្រាប់ ឥណទានដែលផ្តល់ជូនអតិថិជន ដែលជាការអនុវត្តន៍ទូទៅ។ ក្រុមហ៊ុន អនុវត្តតាម គោលការណ៍ណែនាំស្តីពីការទទួលយកប្រភេទជាក់លាក់នៃ ការកាត់បន្ថយហានិភ័យវត្ថុបញ្ចាំ ឬហានិភ័យឥណទាន។

ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារគឺជា ហានិភ័យនៃការខាតបង់ ដែលកើតចេញពីដំណើរ ការប្រែប្រួលអតិថិជននៃតម្លៃ ឬអត្រាក្នុងទីផ្សារ ដែលសមាសធាតុសំខាន់ ពីរគឺ ហានិភ័យអត្រាប្តូរប្រាក់ និងហានិភ័យអត្រាការប្រាក់។

ហានិភ័យទីផ្សារ ដែលកើតចេញពីសកម្មភាពជួញដូរ ត្រូវបានត្រួតពិនិត្យ ដោយការកំណត់លើទីផ្សារនូវស្ថានភាពជួញដូរ ដោយធៀបជាមួយការ កម្រិតហានិភ័យទីផ្សារ ដែលបានកំណត់ជាមុន។

ហានិភ័យអត្រាប្តូរប្រាក់ គឺជាហានិភ័យនៃការខាតបង់ ដោយសារតែ ការធ្លាក់តម្លៃនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការប្រែប្រួល អត្រាប្តូរប្រាក់ ឬសកម្មភាពជួញដូរអត្រាប្តូរប្រាក់។

ហានិភ័យអត្រាការប្រាក់ គឺជាការខាតបង់ប្រាក់ចំណូល ដែលអាចមាន ដោយសារតែការប្រែប្រួលតម្លៃទ្រព្យសកម្មរបស់ធនាគារ ដែលបណ្តាល មកពីការប្រែប្រួលអត្រាការប្រាក់នៅក្នុងទីផ្សារ។

ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺមានទាក់ទងជាមួយលទ្ធភាពក្នុង ការរក្សាទ្រព្យសកម្មសន្ទនីយភាពគ្រប់គ្រាន់ ដើម្បីបំពេញតាមកិច្ចសន្យា ផ្តល់ និងកាតព្វកិច្ចហិរញ្ញវត្ថុ នៅពេលដែលដល់កំណត់សង តាមការ ចំណាយមួយសមស្រប។

ក្រៅពីការអនុវត្តន៍ឱ្យបានពេញលេញតាមលក្ខខណ្ឌតម្រូវសាច់ប្រាក់ ងាយស្រួលទាំងអស់ គណៈគ្រប់គ្រងធនាគារក៏ធ្វើការតាមដានយ៉ាង ល្អិតល្អន់លើលំហូរចូល និងលំហូរចេញទាំងអស់ ព្រមទាំងលម្អៀង រវាងតម្លៃដើមគ្រា តាមរបាយការណ៍ជាប្រចាំផងដែរ។ ដំណើរការ ចំពោះឥណទាន និងបញ្ជីរបស់អតិថិជនត្រូវធ្វើការត្រួតពិនិត្យ និង កែសម្រួលលក្ខខណ្ឌសាច់ប្រាក់ងាយស្រួល ដើម្បីធានាបានទ្រព្យសកម្ម សន្ទនីយភាពគ្រប់គ្រាន់ក្នុងការបំពេញតាមកិច្ចសន្យា និងកាតព្វកិច្ច ហិរញ្ញវត្ថុ ព្រមទាំងនៅពេលវាដល់កំណត់សងផងដែរ។

របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨
និងរបាយការណ៍របស់សវនករឯករាជ្យ

ព័ត៌មានអំពីធនាគារ

ធនាគារ	ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក	
ចុះបញ្ជីពាណិជ្ជកម្មលេខ	00029200	
ទីស្នាក់ការ	អាសយដ្ឋាន No. 462 ផ្លូវលេខ 93 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា	
ភាគទុនិក	Asia Investment and Financial Services Sole Co., Ltd.	
	Paradise Investment Co., Ltd.	
	PrimeStreet Advisory Co., Ltd.	
ក្រុមប្រឹក្សាភិបាល	បណ្ឌិត Sathit Limpongpan	ប្រធានក្រុមប្រឹក្សាភិបាល
	លោក Rewin Patailbunlue	នាយក
	លោក យឹម លត្តណ៍	នាយក
	លោក Zulkiflee Kuan Shun Bin Abdullah	នាយក
	លោក Rutsaran Moonsan	នាយក
អ្នកគ្រប់គ្រង	លោក Zulkiflee Kuan Shun Bin Abdullah	នាយកប្រតិបត្តិ
	លោក Low Swee Siang (Patrick)	នាយកទូទៅ
	លោក បាន ម៉ារ៉ា	ប្រធានផ្នែកហិរញ្ញវត្ថុ
	លោក សេង វេសាលោ	ប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មាន (បម្រើការចាប់ពីថ្ងៃទី03 ខែធ្នូ ឆ្នាំ2018)
	លោក Yong Bong Wei (Robert)	ប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មាន
	លោកស្រី លាប ពេជ្របូណែន	ប្រធានផ្នែកសវនកម្មផ្ទៃក្នុង (លាលែងថ្ងៃទី04 ខែកុម្ភៈ ឆ្នាំ2019)
សវនករ	ខេភីអឹមធី ខេមបូឌា ចំកាត់	

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមធ្វើការបង្ហាញជូននូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក ហៅកាត់ថា (-ធនាគារ-) ដែលបានធ្វើសវនកម្មរួច សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

សកម្មភាពចម្បង

ធនាគារបានបង្កើតឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាស្តីពីសហគ្រាសពាណិជ្ជកម្ម និងអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា។ ធនាគារបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ និងចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨។

សកម្មភាពចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការលើរាល់សកម្មភាពអាជីវកម្មធនាគារ និងការផ្តល់សេវាកម្ម ហិរញ្ញវត្ថុ ដែលពាក់ព័ន្ធផ្សេងៗទៀត។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មានដូចខាងក្រោម៖

	2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ប្រាក់ខាតមុនបង់ពន្ធលើប្រាក់ចំណេញ	(1,462,481)	(5,876,249)
ចំណាយពន្ធលើប្រាក់ចំណេញ	-	-
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	(1,462,481)	(5,876,249)

ភាគលាភ

ពុំមានភាគលាភណាត្រូវបានប្រកាស ឬត្រូវបានបង់ ហើយក្រុមប្រឹក្សាភិបាលក៏ពុំបានផ្តល់ជាអនុសាសន៍ក្នុងការបែងចែកភាគលាភណាមួយ សម្រាប់ការិយបរិច្ឆេទនេះទេ។

ដើមទុន

ដើមទុនរបស់ធនាគារនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មានចំនួន 75,000,000 ដុល្លារអាមេរិក។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីបញ្ជាក់ថា វិធានការទាក់ទងទៅនឹងការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទាន និងបុរេប្រទានជាប់សង្ស័យ ត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា រាល់ឥណទាន និងបុរេប្រទានអាក្រក់ ដែលបានទទួលស្គាល់ថាត្រូវបានលុបបំបាត់ចោល និងបានធ្វើសំវិធានធនគ្រប់គ្រាន់។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានពិនិត្យឃើញមានស្ថានភាពណាមួយ ដែលអាចនឹងបណ្តាលឲ្យចំនួននៃការលុបបំបាត់ចោល ឥណទាន និងបុរេប្រទានអាក្រក់ ឬចំនួននៃការធ្វើសំវិធានធនលើឥណទាន និងបុរេប្រទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះមានចំនួន ខ្លះខាតជាសារវន្តនោះឡើយ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ ដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាបណ្តា ទ្រព្យសកម្មចរន្ត ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ហើយដែលសន្និដ្ឋានថាមិនអាចលក់បាននៅក្នុងប្រតិបត្តិការអាជីវកម្ម ធម្មតា ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃ ដែលគិតថានឹងអាចប្រមូលបានជាក់ស្តែង។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានពិនិត្យឃើញមានស្ថានភាពណាមួយ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្ម ចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថា មានភាពមិនត្រឹមត្រូវនោះឡើយ។

វិធីសាស្ត្រវាយតម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានពិនិត្យឃើញមានស្ថានភាពណាមួយ ដែលបានកើតឡើងធ្វើឲ្យការប្រកាន់យកវិធីសាស្ត្រ វាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានភាពមិនត្រឹមត្រូវ និងមិនសមស្របនោះឡើយ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

នាថ្ងៃចេញរបាយការណ៍នេះពុំមាន៖

- (ក) បន្ទុកណាមួយលើទ្រព្យសកម្មរបស់ធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមក ដែលធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ ឬ
- (ខ) បំណុលយថាហេតុណាមួយ ដែលកើតមានឡើង ចំពោះធនាគារចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមកក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតា របស់ធនាគារឡើយ។

ក្រុមប្រឹក្សាភិបាលយល់ឃើញថា ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀត ដែលធនាគារត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេល ដប់ពីរខែ បន្ទាប់ពីថ្ងៃបញ្ចប់ការិយបរិច្ឆេទនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន នៅពេលដល់ ថ្ងៃកំណត់ឡើយ។

ការប្រែប្រួលសភាពការណ៍

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលរបស់ធនាគារពុំបានពិនិត្យឃើញសភាពការណ៍ណាមួយ ដែលមិនបានវែកញែកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចនឹងបណ្តាលឲ្យគួរលេខនៃចំនួនណាមួយ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្ត ដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាព ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការ របស់ធនាគារក្នុងការិយបរិច្ឆេទ ដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល ដែលបានបម្រើការចាប់តាំងពីថ្ងៃដែលចេញរបាយការណ៍ក្នុងក្រោយមាន៖

◆ បណ្ឌិត Sathit Limpongpan	ប្រធានក្រុមប្រឹក្សាភិបាល
◆ លោក Rewin Patailbunlue	សមាជិក
◆ លោក យឹម លក្ខណ៍	សមាជិក
◆ លោក Zulkiflee Kuan Shun Bin Abdullah	សមាជិក
◆ លោក Rutsaran Moonsan	សមាជិក

ភាគកម្មរបស់ក្រុមប្រឹក្សាភិបាល

ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់កាន់កាប់ ឬមានការទាក់ទិននៅក្នុងភាគហ៊ុនផ្ទាល់របស់ធនាគារនៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងអំឡុងការិយបរិច្ឆេទ ឬមិនថានៅក្នុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយ ដែលមានធនាគារជាគូភាគីមួយ ក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាល ដើម្បីទទួលបាននូវអត្ថប្រយោជន៍ ដោយមធ្យោបាយទិញយកភាគហ៊ុន ឬលិខិតបំណុលពី ធនាគារ ឬពីក្រុមហ៊ុនដទៃទៀតទេ។

ក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុ ពុំមានអភិបាលរបស់ធនាគារណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពី អត្ថប្រយោជន៍ ដែលបានរួមបញ្ចូលនៅក្នុងបរិលាភសរុបទទួលបាន ឬដល់កំណត់ទទួលបានដោយសមាជិកក្រុមប្រឹក្សាភិបាល ដូចបានបង្ហាញ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើង ដោយធនាគារ ឬដោយក្រុមហ៊ុនដែលសមាជិកក្រុមប្រឹក្សាភិបាលនោះ ជាសមាជិក ឬក៏ជាមួយក្រុមហ៊ុន ដែលសមាជិកក្រុមប្រឹក្សាភិបាលនោះ មានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញភាពត្រឹមត្រូវជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (ក) អនុម័តនូវគោលនយោបាយគណនេយ្យ ដែលសមស្របដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តន៍ប្រកបដោយសង្គតិភាព។
- (ខ) គោរពតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធ និងការរៀបចំ និងការកំណត់បង្ហាញនៅ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើមានការខុសប្លែកពីនេះ ដើម្បីបង្ហាញភាពពិត និងត្រឹមត្រូវ គឺត្រូវតែបង្ហាញ និងពន្យល់ឲ្យបានច្បាស់លាស់ និងកំណត់បរិមាណនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (គ) ត្រួតពិនិត្យប្រព័ន្ធដំណើរការរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ឲ្យមានប្រសិទ្ធភាព។
- (ឃ) វាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហា ទាំងឡាយ ដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណង ចង់ជម្រះបញ្ជីផ្តាក់ដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ និង
- (ង) ត្រួតពិនិត្យ និងដឹកនាំធនាគារឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេច ដែលមានសារៈសំខាន់ទាំងអស់ ដែលប៉ះពាល់ដល់សកម្មភាព ប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា បានអនុវត្តរាល់តម្រូវការ ដូចបានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំក្នុងនាមក្រុមប្រឹក្សាភិបាល សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់មកជាមួយនេះ ដូចដែលបានបង្ហាញពី ទំព័រទី 9 ដល់ ទី 48 ហើយតាមមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុនេះ បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោម ទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ ។

ចុះហត្ថលេខាដោយយោងលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល:



លោក **Zulkiflee Kuan Shun Bin Abdullah**
អភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី: **27 MAR 2019**

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិកធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក

មតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក ហៅកាត់ថា (“ធនាគារ”) ដែលរួមមាន តារាងតុល្យការនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ របាយការណ៍លទ្ធផល របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់ សម្រាប់ ការិយបរិច្ឆេទ ដែលបានបញ្ចប់ និងកំណត់សំគាល់ ដែលរួមមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ ដែលបានបង្ហាញនៅទំព័រទី១ ដល់ ទី៤៨។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុជាសារវន្តបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យ កម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារ ទាំងនោះត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពីការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានភាពឯករាជ្យពីធនាគារ ដោយស្របទៅតាមតម្រូវការក្រមសីលធម៌វិជ្ជាជីវៈ ដែលពាក់ព័ន្ធ នឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតម្រូវការរបស់ស្តង់ដារទាំងនោះ។ យើងខ្ញុំជឿជាក់ថាការស្នាក់នៅក្នុងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប សម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ ដែលបានទទួលត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ គឺ របាយការណ៍របស់ក្រុមប្រឹក្សាភិបាល ដែលបានបង្ហាញនៅទំព័រទី១ ដល់ ៥ និងរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ដែលព័ត៌មានចារឹកចូលបន្ទាប់ ពីកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ។

មតិសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗទៀត ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះ អំណាងណាមួយទៅលើព័ត៌មាននេះទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវបានព័ត៌មានផ្សេងៗ ហើយពិចារណា ថាតើព័ត៌មានផ្សេងៗនោះមានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬ មានបង្ហាញនូវកំហុស ឆ្គងជាសារវន្ត ។

ប្រសិនបើការអានព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឲ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជា សារវន្តកើតឡើង យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំមិនអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដារ គណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ហើយនិងទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យ ជឿជាក់ពីការបង្ហាញខុសជាសារវន្ត ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាព អាជីវកម្មទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន (ប្រសិនបើពាក់ព័ន្ធ) នូវបញ្ហាទាំងឡាយ ដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់ មូលដ្ឋាននិរន្តរភាពនៃគណនេយ្យលើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀត ក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូល មិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករ ដែលរួមបញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែវាមិនអាចធានាថា គ្រប់ពេលវេលានៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើង ដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការ វិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវវិជ្ជាជីវៈយម ក្នុងអំឡុងពេលសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុ ដោយសារ តែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតប ទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប សម្រាប់ជា មូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជា សារវន្តដែលកើតឡើងដោយសារតែការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំ អាចរួមបញ្ចូលទាំងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បី រៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិ លើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ។
- ការវាយតម្លៃលើភាពសមស្រប នៃគោលនយោបាយគណនេយ្យដែលធនាគារ បានប្រើប្រាស់ និងភាពសម ហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើង ដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋាន លើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបានធ្វើការសន្និដ្ឋានថាភាពមិនច្បាស់លាស់សារវន្ត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ធនាគារ ដើម្បី បន្តនិរន្តរភាពអាជីវកម្ម ។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិនប្រាកដប្រជាជា សារវន្តយើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការ លាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមាន លក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគត អាចធ្វើឲ្យធនាគារបញ្ឈប់និរន្តរភាពអាជីវកម្ម។
- វាយតម្លៃលើការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការ លាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ ពាក់ព័ន្ធក្នុងអត្ថន័យ ដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

យើងខ្ញុំ ផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ច ស្តីពីបញ្ហាផ្សេងទៀត វិសាលភាព និងពេលវេលា ដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀតដែលមានរួមបញ្ចូលទាំង ចំណុចខ្វះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន ខេតិអិមជឺ ខេមបូឌា ចំកាត់




ខេតិ អិម ជឺ ខេមបូឌា
KPMG CAMBODIA
LTD.
សម្រាប់ការប្រតិបត្តិការ

ខេតិ អិម ជឺ
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 27 ខែ មីនា ឆ្នាំ 2019

តារាងតុល្យការ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

	កំណត់ សំគាល់	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ទ្រព្យសកម្ម			
សាច់ប្រាក់ក្នុងដៃ	5	4,518,232	18,154,256
សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា	6	26,920,658	108,167,204
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា	7	658,056	2,644,069
ឥណទាន និងបុរេប្រទាន - សុទ្ធ	8	35,689,496	143,400,395
វិនិយោគផ្សេងៗ	9	22,275,000	89,500,950
ទ្រព្យសកម្មផ្សេងៗ	10	834,035	3,351,153
ទ្រព្យសកម្មអរូបី	11	119,352	479,556
ទ្រព្យ និងបរិក្ខារ	12	612,119	2,459,494
សរុបទ្រព្យសកម្ម		91,626,948	368,157,077
បំណុល និងមូលធន			
បំណុល			
ប្រាក់បញ្ញើរបស់អតិថិជន	13	17,973,164	72,216,173
បំណុលផ្សេងៗ	14	116,265	467,153
សរុបបំណុល		18,089,429	72,683,326
មូលធន			
ដើមទុន	16	75,000,000	301,350,000
ប្រាក់ខាតបង្គរ		(1,462,481)	(5,876,250)
សរុបមូលធន		73,537,519	295,473,750
សរុបបំណុល និងមូលធន		91,626,948	368,157,077

កំណត់សំគាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍លទ្ធផល

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

	កំណត់សំគាល់	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ចំណូលការប្រាក់	17	555,862	2,233,454
ចំណាយការប្រាក់	18	(9,326)	(37,472)
ចំណូលការប្រាក់សុទ្ធ		546,536	2,195,982
ចំណូលពីប្រតិបត្តិការផ្សេងៗ	19	3,618	14,537
ចំណាយទូទៅ និងរដ្ឋបាល	20	(1,414,958)	(5,685,301)
ចំណាយពន្ធអប្បបរមា	15(ក)	(5,530)	(22,220)
ខាតពីប្រតិបត្តិការ		(870,334)	(3,497,002)
សំវិធានធនលើឧបករណ៍ហិរញ្ញវត្ថុអាក្រក់និងជាប់សង្ស័យ	8	(592,147)	(2,379,247)
ប្រាក់ខាតមុនបង់ពន្ធលើប្រាក់ចំណេញ		(1,462,481)	(5,876,249)
ចំណាយពន្ធលើប្រាក់ចំណេញ	15(ក)	-	-
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ		(1,462,481)	(5,876,249)

កំណត់សំគាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

	ប្រាក់ចំណេញ		
	ដើមទុន ដុល្លារអាមេរិក	រក្សាទុក ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	-	-	-
ដើមទុនដែលបានបែងចែក	75,000,000	-	75,000,000
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	(1,462,481)	(1,462,481)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	75,000,000	(1,462,481)	73,537,519
(សមមូលពាន់រៀល - (កំណត់សំគាល់ 4))	301,350,000	(5,876,249)	295,473,751

កំណត់សំគាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។

របាយការណ៍លំហូរទឹកប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

	កំណត់ សំគាល់	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ ៤)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ	21	(21,987,228)	(88,344,683)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ			
ប្រាក់បញ្ញើតម្កល់តាមច្បាប់លើការធានាដើមទុន		(7,500,000)	(30,135,000)
ការទិញទ្រព្យ និងបរិក្ខារ		(671,846)	(2,699,477)
ការទិញទ្រព្យសកម្មអរូបី		(138,577)	(556,802)
ការវិនិយោគផ្សេងៗ		(22,500,000)	(90,405,000)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(30,810,423)	(123,796,279)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន			
សាច់ប្រាក់ទទួលបានពីការបែងចែកដើមទុន		75,000,000	301,350,000
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពហិរញ្ញប្បទាន		75,000,000	301,350,000
ការកើនឡើងសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល		22,202,349	89,209,038
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ		-	-
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទ	22	22,202,349	89,209,038

កំណត់សំគាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

1. ព័ត៌មានអំពីធនាគារ

ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក ហៅកាត់ថា (“ធនាគារ”) ត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមលេខចុះបញ្ជី ០០០២១២០០ ហើយបានចាប់ផ្តើមប្រតិបត្តិការបន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។

សកម្មភាពចម្បងរបស់ធនាគាររួមមានប្រតិបត្តិការអាជីវកម្មធនាគារជាមូលដ្ឋាន និងការផ្តល់សេវាហិរញ្ញវត្ថុពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការិយាល័យដែលបានចុះបញ្ជីរបស់ធនាគារបច្ចុប្បន្នមានទីតាំងនៅផ្ទះលេខ៤៦២ ផ្លូវ១៩៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ធនាគារមាននិយោជិតចំនួន ២៤ នាក់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

2. មូលដ្ឋាននៃការរៀបចំ

(ក) របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ស្របតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹង ការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានចុះហត្ថលេខាសម្រេចឲ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩។

(ខ) មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងតាមមូលដ្ឋានតម្លៃដើម។

(គ) រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺប្រាក់រៀល។ ក៏ប៉ុន្តែដោយសារធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួន ផ្អែកលើមូលដ្ឋានប្រាក់ដុល្លារអាមេរិក។ អ្នកគ្រប់គ្រងក៏បានកំណត់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណ សម្រាប់ធ្វើការបង្ហាញ ព្រោះវាឆ្លុះបញ្ចាំងពីសេដ្ឋកិច្ច ប្រកបព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ធនាគារ។

សកម្មភាពប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗទៀត ក្រៅពីប្រាក់ដុល្លារអាមេរិកត្រូវបានប្តូរទៅជា ប្រាក់ដុល្លារអាមេរិក ដោយប្រើប្រាស់អត្រាប្តូរប្រាក់ នៅថ្ងៃប្រតិបត្តិការនោះ។ សមតុល្យនៃទ្រព្យសកម្ម និងបំណុល ដែលជារូបិយប័ណ្ណនាការិយបរិច្ឆេទរបាយការណ៍ ដែលជារូបិយប័ណ្ណក្រៅពី ដុល្លារអាមេរិក ក៏ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើប្រាស់អត្រានាការិយបរិច្ឆេទនោះ។ ភាពលំអៀងពីការប្តូររូបិយប័ណ្ណ ដែលកើត មកពីការប្តូរនោះ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងាររបស់ធនាគារ។ តួលេខទាំងអស់ត្រូវបានកាត់ខ្ទង់ ចំនួនមួយដុល្លារអាមេរិក ដែលជិតបំផុត បើមិនដូច្នោះទេ លុះត្រាតែមានការបង្ហាញផ្សេងពីនោះ។

(ឃ) ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតម្រូវឲ្យអ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ប៉ាន់ស្មាន និងសន្មតផលប៉ះពាល់ដល់ការអនុវត្តនូវគោលការណ៍គណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយ ដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ។

ការប៉ាន់ស្មាន និងការសន្មតត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែទៅលើគណនេយ្យប៉ាន់ស្មានត្រូវបានទទួលស្គាល់ និងកត់ត្រានៅក្នុងការិយបរិច្ឆេទ ដែលការប៉ាន់ស្មាននោះត្រូវបានកែប្រែ និងការិយបរិច្ឆេទអនាគតដែលមានផលប៉ះពាល់ដោយការប្រែប្រួលនេះ។

ការប៉ាន់ស្មាន និងការវិនិច្ឆ័យគណនេយ្យចម្បងត្រូវបានអនុវត្តនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ រួមមានការប៉ាន់ស្មាននូវចំនួនដែលអាច ប្រមូលបានមកវិញពីឥណទាន និងបុរេប្រទាន ដែលបានបង្ហាញនៅក្នុងគោលនយោបាយគណនេយ្យដោយឡែកក្នុងកំណត់សំគាល់ទី៣ (ឃ)។

3. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានប្រើប្រាស់ដោយធនាគារក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ នេះមានដូចខាងក្រោម។ គោលនយោបាយទាំងអស់នេះ ត្រូវបានយកមកអនុវត្តប្រកបដោយសង្គតិភាពនៅគ្រប់ការិយបរិច្ឆេទលើកលែងតែចំណុចដែលបានបញ្ជាក់។

(ក) ឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ រួមមានសាច់ប្រាក់ និងសាច់ប្រាក់សមមូល ឥណទានផ្តល់ដល់អតិថិជន ប្រាក់បញ្ញើ ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗ។ គោលការណ៍គណនេយ្យលើការទទួលស្គាល់ និងការវាយតម្លៃនូវសមាសធាតុទាំងនេះ ត្រូវបានបង្ហាញនៅក្នុងគោលការណ៍គណនេយ្យដោយឡែកពីគ្នា។

(ខ) សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសមតុល្យសាច់ប្រាក់ និងសមតុល្យធនាគារ និងប្រាក់បញ្ញើនៅធនាគារ ដែលមានកាលសន្តាននៅពេលតម្កល់ដំបូងមានរយៈពេល 3ខែ ឬតិចជាង និងការវិនិយោគរយៈពេលខ្លី ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បានដោយមានហានិភ័យតិចតួច ចំពោះការផ្លាស់ប្តូរតម្លៃ។

(គ) ឥណទាន និងបុរេប្រទាន

ឥណទាន និងបុរេប្រទានផ្តល់ឲ្យអតិថិជន ត្រូវបានកត់ត្រានៅក្នុងតារាងតុល្យការតាមប្រាក់ដើម ដែលនៅសល់ដកចេញចំនួនទាំងឡាយណាដែលបានលុបចោលសំវិធានធនជាក់លាក់ និងសំវិធានធនទូទៅ។

(ឃ) សំវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ

ដើម្បីអនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា រាល់ឥណទាន និងបុរេប្រទានត្រូវចាត់ចំណាត់ថ្នាក់ ដោយយោងតាមសមត្ថភាពនៃការទូទាត់សងរបស់ដៃគូពាណិជ្ជកម្ម។ សមត្ថភាពនៃការទូទាត់សងនេះ ត្រូវបានវាយតម្លៃដោយផ្អែកទៅតាមបទពិសោធន៍នៃការទូទាត់សងពីមុនលក្ខខណ្ឌហិរញ្ញវត្ថុរបស់កូនបំណុលអាជីវកម្ម និងលំហូរទឹកប្រាក់នាពេលអនាគត លទ្ធភាព និងការស្ម័គ្រចិត្តសងរបស់កូនបំណុល បរិយាកាសហិរញ្ញវត្ថុ និងគុណភាពនៃឯកសារឥណទានដែលប្រមូលបាន។

ធនាគារ បានអនុវត្តការធ្វើចំណាត់ថ្នាក់ឥណទាន និងសំវិធានធនដែលតម្រូវដោយប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ៧-017-344 ប្រ.ក ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរណែនាំ លេខ៧-018-001 ស.រ.ច.ណ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ស្តីពី “ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមតែរមិន” សម្រាប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងការវាស់វែងអ៊ីមតែរមិន និងសំវិធានធនគ្រប់គ្រាន់ សម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យដោយផ្អែកលើចំណាត់ថ្នាក់ឥណទាន និងសំវិធានធនដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃរហូតកាលកំណត់សង	សំវិធានធន
កម្ចីរយៈពេលខ្លី (តិចជាងមួយឆ្នាំ) :		
បំណុលធម្មតា/ស្តង់ដារ	តិចជាង 14 ថ្ងៃ	1% -សំវិធានធនទូទៅ
បំណុលឃ្នាំមើល	15 ថ្ងៃ - 30 ថ្ងៃ	3% - សំវិធានធនជាក់លាក់
បំណុលក្រោមស្តង់ដារ	31 ថ្ងៃ - 60 ថ្ងៃ	20% - សំវិធានធនជាក់លាក់
បំណុលសង្ស័យ	61 ថ្ងៃ - 90 ថ្ងៃ	50% - សំវិធានធនជាក់លាក់
បំណុលបាត់បង់	លើសពី 91 ថ្ងៃ	100% - សំវិធានធនជាក់លាក់
ឥណទានរយៈពេលវែង (ច្រើនជាងមួយឆ្នាំ) :		
បំណុលធម្មតា/ស្តង់ដារ	តិចជាង 30 ថ្ងៃ	1% -សំវិធានធនទូទៅ
បំណុលឃ្នាំមើល	30 ថ្ងៃ - 89 ថ្ងៃ	3% - សំវិធានធនជាក់លាក់
បំណុលក្រោមស្តង់ដារ	90 ថ្ងៃ - 179 ថ្ងៃ	20% - សំវិធានធនជាក់លាក់
បំណុលសង្ស័យ	180 ថ្ងៃ - 359 ថ្ងៃ	50% - សំវិធានធនជាក់លាក់
បំណុលបាត់បង់	លើសពី 360 ថ្ងៃ	100% - សំវិធានធនជាក់លាក់

សំវិធានធនលើឥណទាន និងបុរេប្រទានជាប់សង្ស័យអប្បបរមា ត្រូវបានកំណត់ដោយផ្អែកទៅតាមចំណាត់ថ្នាក់ដែលបានចាត់ថ្នាក់។ នៅពេលមានព័ត៌មានដែលអាចទុកចិត្តបានថា បំណុលបាត់បង់កើតមានឡើងច្រើនជាងតម្រូវការអប្បបរមា នោះសំវិធានធនបន្ថែមនឹងត្រូវបានធ្វើឡើង។

សំវិធានធនខាងលើបានធ្វើឡើងដោយមិនគិតពីតម្លៃទ្រព្យបញ្ចាំទេ លើកលែងតែទ្រព្យបញ្ចាំនោះជាសាច់ប្រាក់ដែលបានតម្កល់នៅធនាគារ។ ក្នុងករណីដែលឥណទាន និងបុរេប្រទានចាត់ថ្នាក់ជាឥណទានបាត់បង់នោះទ្រព្យបញ្ចាំនឹងអាចត្រូវបានពិចារណា ប៉ុន្តែតម្លៃទីផ្សារដែលបានស្ថានលើទ្រព្យបញ្ចាំនោះ ត្រូវមានការអនុម័តយល់ព្រមពីធនាគារជាតិនៃកម្ពុជា ដោយផ្អែកតាមករណីនីមួយៗដោយឡែកពីគ្នា។

សំវិធានធនចំពោះឥណទានដែលបានលុបបំបាត់ចោលពីមុន និងការបញ្ចូលមកវិញនូវសំវិធានធនពីមុន ត្រូវបានបង្ហាញដាច់ដោយឡែករួមជាមួយនឹងសំវិធានធនសុទ្ធនៃឥណទានអាក្រក់ និងជាប់សង្ស័យក្នុងរបាយការណ៍លទ្ធផល។

(ង) ប្រាក់បញ្ញើតម្កល់តាមច្បាប់

ប្រាក់បញ្ញើតម្កល់តាមច្បាប់ ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមារបស់ធនាគារ និងប្រាក់បញ្ញើរបស់អតិថិជនដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។ ប្រាក់បញ្ញើតម្កល់តាមច្បាប់ ត្រូវបានកត់ត្រាតាមតម្លៃដើម។

(ច) ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា ត្រូវបានកត់ត្រាតាមតម្លៃដើមដកសំវិធានធនលើចំនួន ដែលមិនអាចប្រមូលបានវិញ។

ធនាគារផ្តល់នូវសំវិធានធនទូទៅចំនួន 1% នៃសមតុល្យនៅសល់សរុប។

(ឆ) ការវិនិយោគផ្សេងៗ

ការវិនិយោគផ្សេងៗទៀតត្រូវបានវាស់វែងតាមតម្លៃដើមដកសំវិធានធនលើចំនួនដែលមិនអាចប្រមូលបានវិញ។ ធនាគារផ្តល់នូវសំវិធានធនទូទៅចំនួន 1% សមតុល្យនៅសល់សរុប។

(ជ) ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានវាស់វែងតាមតម្លៃដើមដកសំវិធានធនលើចំនួនដែលមិនអាចប្រមូលបានវិញ។

(ឈ) ទ្រព្យសកម្មអរូបី

កម្មវិធីកុំព្យូទ័រ ត្រូវបានកត់ត្រាតាមតម្លៃដើមដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន។ រំលស់ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលដោយផ្អែកលើមូលដ្ឋានរំលស់ ចែរតាមការប៉ាន់ស្មាននៃអាយុកាលប្រើប្រាស់ក្នុងរយៈពេល 3ឆ្នាំ។

(ញ) ទ្រព្យ និងបរិក្ខារ

(i) ទ្រព្យ និងបរិក្ខារបានកត់ត្រាតាមតម្លៃដើមដករំលស់បង្គរ និងការខាតបង់នៃឱនភាពនៃតម្លៃបង្គរប្រសិនបើមាន។ នៅពេលដែលធាតុនៃទ្រព្យ និងបរិក្ខាររួមបញ្ចូលនូវសមាសធាតុសំខាន់ៗ ដែលមានអាយុកាលកំណត់ប្រើប្រាស់ខុសៗគ្នា ទ្រព្យទាំងនោះត្រូវបានចាត់ទុកជាធាតុផ្សេងគ្នានៃទ្រព្យ និងបរិក្ខារ។

(ii) រំលស់លើទ្រព្យ និងបរិក្ខារបានបញ្ចូលជាចំណាយក្នុងរបាយការណ៍លទ្ធផល ដោយផ្អែកលើមូលដ្ឋានរំលស់ចែរតាមការប៉ាន់ស្មាននៃអាយុកាលប្រើប្រាស់របស់ទ្រព្យ និងបរិក្ខារនីមួយៗ តាមអត្រាប្រចាំឆ្នាំដូចខាងក្រោម៖

ការកែលម្អទ្រព្យជួល	20%
គ្រឿងសង្ហារឹម	20%
សម្ភារការិយាល័យ	20%
បរិក្ខារកុំព្យូទ័រ	20%
យានយន្ត	20%

(ញ) ទ្រព្យ និងបរិក្ខារ (ត)

- (iii) ការចំណាយបន្ទាប់ ដែលពាក់ព័ន្ធនឹងផ្នែកមួយនៃទ្រព្យ និងបរិក្ខារដែលបានទទួលស្គាល់រួចមកហើយត្រូវបានរួមបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យសកម្ម នៅពេលដែលទ្រព្យសកម្មនេះ មានលទ្ធភាពផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដល់ធនាគារលើសពីស្តង់ដារដើម។ រាល់ការចំណាយបន្ទាប់ផ្សេងទៀត ត្រូវបានទទួលស្គាល់ជាបន្ទុកចំណាយនៅក្នុងការិយបរិច្ឆេទដែលបានកើតឡើង។
- (iv) ចំណេញ ឬខាតពីការបោះចោល ឬការលក់ចេញនៃទ្រព្យ និងបរិក្ខារណាមួយត្រូវបានកំណត់ដោយភាពខុសគ្នារវាងប្រាក់ចំណូលសុទ្ធពីការលក់ និងតម្លៃយោងនៃទ្រព្យ និងបរិក្ខារនោះ ហើយត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល នៅថ្ងៃបោះចោល ឬលក់ចេញ។
- (v) ទ្រព្យ និងបរិក្ខារ ដែលបានដករំលស់អស់ហើយត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុ រហូតដល់ថ្ងៃដែលទ្រព្យ និងបរិក្ខារទាំងនោះត្រូវបានលក់ ឬលុបចោល។

(ដ) ឱនភាពនៃទ្រព្យសកម្ម

(i) ទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃនាកាលបរិច្ឆេទរបាយការណ៍ ដើម្បីកំណត់ថាតើមានភស្តុតាងណាមួយដែលបង្ហាញថា ឱនភាពអាចកើតមានឡើង។ ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានត្រួតពិនិត្យថា មានឱនភាពក្នុងករណីដែលអាចបង្ហាញថា មានហេតុការណ៍មួយ ឬច្រើនជះឥទ្ធិពលអវិជ្ជមានទៅលើលំហូរទឹកប្រាក់នាពេលអនាគតនៃទ្រព្យសកម្មនោះ។ ករណីនេះមិនត្រូវបានប្រើប្រាស់សម្រាប់ឥណទាន និងបុរេប្រទាន ដែលត្រូវបានបង្ហាញនៅក្នុងគោលនយោបាយគណនេយ្យដោយឡែកនៅក្នុងកំណត់សំគាល់ 3 (ឃ)។

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទោលសំខាន់ៗ ត្រូវបានត្រួតពិនិត្យទៅលើឱនភាពនៃតម្លៃតាមទ្រព្យសកម្មនីមួយៗ។ ទ្រព្យសកម្មហិរញ្ញវត្ថុដែលនៅសល់ត្រូវបានវាយតម្លៃជាមួយ សម្រាប់ទ្រព្យសកម្មដែលមាន ហានិភ័យឥណទានស្រដៀងគ្នា។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវដកចេញ ប្រសិនបើការដកចេញអាចពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ ដែលកើតឡើងក្រោយពីការទទួលស្គាល់ការខាតបង់ពីឱនភាព។

(ii) ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានត្រួតពិនិត្យនៅរាល់កាលបរិច្ឆេទរបាយការណ៍ ដើម្បីកំណត់ថាតើមានកត្តាដែលនាំឲ្យមានឱនភាពឬទេ។ ក្នុងករណីដែលមានកត្តាទាំងនោះកើតឡើង ការប៉ាន់ស្មានតម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្មត្រូវបានធ្វើឡើង។

តម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺផ្អែកលើតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្របដកចំណាយលក់ចេញ។ ក្នុងការវាយតម្លៃលើតម្លៃប្រើប្រាស់លំហូរទឹកប្រាក់រំពឹងទុកនាពេលអនាគត ត្រូវបានបញ្ចុះទៅតម្លៃបច្ចុប្បន្ន ដោយប្រើប្រាស់អត្រាការប្រាក់មុនដកពន្ធ ដែលឆ្លុះបញ្ចាំងការវាយតម្លៃទីផ្សារបច្ចុប្បន្ន លើតម្លៃពេលវេលា និងហានិភ័យជាក់លាក់ សម្រាប់ទ្រព្យសកម្មទាំងនោះ។ សម្រាប់គោលបំណងនៃការត្រួតពិនិត្យលើឱនភាពនៃតម្លៃទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាទៅជាគ្រុមតូចៗនៃទ្រព្យសកម្ម ដែលអាចបង្កើតសាច់ប្រាក់ពីការបន្តប្រើប្រាស់ ដែលមិនពឹងផ្អែកខ្លាំងលើលំហូរចូលនៃសាច់ប្រាក់របស់ទ្រព្យសកម្មដទៃទៀត ឬក្រុមទ្រព្យសកម្មដទៃទៀត (“ឯកតាបង្កើតសាច់ប្រាក់”)។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់មានចំនួនលើសពីតម្លៃ ដែលអាចប្រមូលមកវិញបាន។ ការខាតបង់ពីឱនភាពនៃតម្លៃត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផល។

(ប) ប្រាក់បញ្ញើរបស់អតិថិជន

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានកត់ត្រាតាមតម្លៃនៃប្រាក់តម្កល់។

(ខ) បំណុលផ្សេងៗ

បំណុលផ្សេងៗ ត្រូវបានកត់ត្រាតាមតម្លៃដើម។

(ឈ) សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងតារាងតុល្យការ នៅពេលដែលធនាគារមាននូវកាតព្វកិច្ចតាមផ្លូវច្បាប់ ឬប្រយោល ដែលជាលទ្ធផលនៃព្រឹត្តិការណ៍ពេលមុន និងអាចជាលទ្ធភាពដែលតម្រូវឲ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ចក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយការអប្បបរមាលំហូរទឹកប្រាក់ ដែលរំពឹងទុកនាពេលអនាគតតាមអត្រាមុនបង់ពន្ធ ព្រោះវាផ្តុះបញ្ចាំងពីការប៉ាន់ស្មានទីផ្សារបច្ចុប្បន្ននៃតម្លៃពេលវេលានៃប្រាក់កាស និងដោយសមហេតុផលទៅនឹងហានិភ័យជាក់លាក់នៃបំណុល។

(ណ) ការទទួលស្គាល់ប្រាក់ចំណូល

ចំណូលការប្រាក់លើឥណទានដំណើរការ និងប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា ត្រូវបានទទួលស្គាល់ដោយផ្អែកលើមូលដ្ឋានបង្កបង្កើតជា រៀងរាល់ថ្ងៃ។ ការប្រាក់លើឥណទានមិនដំណើរការមិនត្រូវបានកត់ត្រាជាចំណូលនោះទេ លុះត្រាតែវាទទួលបានជាសាច់ប្រាក់សុទ្ធ។

ចំណូលពីសកម្មភាពផ្សេងៗរបស់ធនាគារត្រូវបានទទួលស្គាល់ ដោយប្រើប្រាស់មូលដ្ឋានដូចខាងក្រោម៖

- (i) កម្រៃលើការចាត់ចែងផ្តល់ឥណទាន និងកម្រៃជើងសារលើសេវាកម្មត្រូវបានទទួលស្គាល់ជាចំណូលនៅពេលឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានផ្តល់ ទៅឲ្យអតិថិជន។
- (ii) កម្រៃលើការសន្យាផ្តល់ឥណទាន និងកម្រៃការធានាលើសេវាកម្ម និងកម្រៃផ្តល់ឧបករណ៍ហិរញ្ញវត្ថុនានា ត្រូវបានទទួលស្គាល់នៅពេលប្រតិបត្តិការ កើតឡើង។
- (iii) កម្រៃសេវាកម្ម និងកម្រៃដំណើរការឯកសារត្រូវបានទទួលស្គាល់នៅពេលសេវាកម្មត្រូវបានបំពេញ។

(ត) ចំណាយការប្រាក់

ចំណាយការប្រាក់ទៅលើប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្កបង្កើត។

(ថ) ភតិសន្យាប្រតិបត្តិការ

ថ្លៃឈ្នួល ដែលត្រូវទូទាត់លើភតិសន្យាប្រតិបត្តិការ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលតាមវិធីសាស្ត្ររំលស់ថេរ ទៅតាមថេរវេលា នៃភតិសន្យា។ ការសន្យាភតិសន្យា មិនត្រូវបានទទួលស្គាល់ជាចំណូលទេរហូតដល់ពេលដែលធនាគារមានកាតព្វកិច្ចត្រូវទូទាត់។

(ទ) ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញ ឬខាតក្នុងការិយបរិច្ឆេទរួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំត្រូវបានទទួល ស្គាល់នៅក្នុងរបាយការណ៍លទ្ធផល លើកលែងតែក្នុងករណីដែលវាទាក់ទងទៅនឹងសមាសធាតុ ដែលត្រូវទទួលស្គាល់ជាផ្នែកមួយនៃមូលធន ក្នុងករណីនេះ វាត្រូវបានកំណត់បង្ហាញជាផ្នែកមួយនៃមូលធនផងដែរ។

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ គឺជាពន្ធដែលរំពឹងទុកថា ត្រូវបង់ទៅលើប្រាក់ចំណេញជាប់ពន្ធក្នុងការិយបរិច្ឆេទ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅនាការលបរិច្ឆេទរបាយការណ៍ជាមួយនឹងនិយ័តភាពណាមួយទៅលើពន្ធត្រូវបង់ពីឆ្នាំមុន។

ពន្ធពន្យារត្រូវបានកត់ត្រាតាមវិធីសាស្ត្រ តារាងតុល្យការទៅលើភាពលំអៀងជាបណ្តោះអាសន្នរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុង គោលបំណងនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងប្រើសម្រាប់ការគិតពន្ធ។ តម្លៃនៃប្រាក់ពន្ធពន្យារ ដែលបានកំណត់នោះ គឺផ្អែកលើ លក្ខណៈនៃការជឿជាក់នឹងទទួលបាន ឬការទូទាត់ដែលនឹងកើតឡើងរវាងតម្លៃសុទ្ធនៃទ្រព្យសកម្ម និងបំណុលដោយប្រើអត្រាពន្ធកំណត់ នៅនាការលបរិច្ឆេទរបាយការណ៍។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់តែក្នុងករណីអាចនឹងកើតមានឡើងទៅលើប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត ដែលអាច ប្រើប្រាស់ជាមួយនឹងទ្រព្យសកម្ម។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានកាត់បន្ថយក្នុងករណី ដែលវាមិនអាចកើតឡើងនូវអត្ថប្រយោជន៍នៃពន្ធ ដែលពាក់ព័ន្ធដែលអាចនឹងប្រើប្រាស់បាន។

(ដ) សម្ព័ន្ធព្យាតិ

ភាគីដែលត្រូវបានចាត់ទុកជាសម្ព័ន្ធព្យាតិរបស់ធនាគារ ប្រសិនបើភាគីនោះមានលទ្ធភាពគ្រប់គ្រងដោយផ្ទាល់ ឬដោយប្រយោលលើភាគីមួយទៀត ឬមានឥទ្ធិពលយ៉ាងខ្លាំងទៅលើភាគីនេះក្នុងការធ្វើសេចក្តីសម្រេចលើផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬបញ្ហាសមរម្យ។ ដូចគ្នានេះដែរ ប្រសិនបើ ធនាគារ និងភាគីនោះស្ថិតនៅក្រោមការគ្រប់គ្រងរួមមួយ ឬក៏មានឥទ្ធិពលយ៉ាងខ្លាំង។ សម្ព័ន្ធព្យាតិអាចជារូបវន្តបុគ្គល ឬនីតិបុគ្គល និងរួមបញ្ចូល នូវរូបវន្តបុគ្គលណាម្នាក់នៃសមាជិកគ្រួសារ ដែលជិតស្និទ្ធក៏ត្រូវបានចាត់ទុកជាសម្ព័ន្ធព្យាតិដែរ។

នៅក្រោមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និយមន័យរបស់សម្ព័ន្ធព្យាតិ គឺជាភាគីដែលកាន់កាប់ដោយផ្ទាល់ ឬដោយប្រយោលយ៉ាងតិច 10% នៃដើមទុន ឬសិទ្ធិបោះឆ្នោត ព្រមទាំងរូបវន្តបុគ្គលណាម្នាក់ ដែលរួមចំណែកក្នុងការអភិបាលការដឹកនាំការគ្រប់គ្រង ឬការត្រួតពិនិត្យ ផ្ទៃក្នុងរបស់ធនាគារ។

(ន) ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុថ្មី

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៩ ក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសដាក់ឱ្យប្រើស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា "CIFRSs") ដែលផ្អែកទាំងស្រុងទៅតាមស្តង់ដារ ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិក្រុមប្រឹក្សាភិបាលស្តង់ដារ ("IASB") រួមទាំងការបកស្រាយដែលពាក់ព័ន្ធ និងការធ្វើវិសោធនកម្ម។ អង្គភាព ដែលមានការទទួលខុសត្រូវជាសាធារណៈ ត្រូវរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនឱ្យស្របទៅតាម CIFRSs សម្រាប់ការិយបរិច្ឆេទគណនេយ្យ ដែលចាប់ផ្តើមនៅមុន ឬក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០១២។

យោងតាមសារព័ត៌មានលេខ០៥៨ សហវ-កជគ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ដែលចេញដោយក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអនុម័តឱ្យ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុពន្យារពេលអនុវត្ត CIFRSs រហូតដល់ការិយបរិច្ឆេទ ដែលចាប់ផ្តើមមុន ឬ ក្រោយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩។

ធនាគារមិនទាន់បានអនុម័តស្តង់ដារថ្មីក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះទេ។

នាការបរិច្ឆេទចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ធនាគារកំពុងវាយតម្លៃពីផលប៉ះពាល់នៃការអនុវត្តស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្មទាំងនេះទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន។

4. ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀលត្រូវបានធ្វើឡើង ដើម្បីអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដោយប្រើអត្រាប្តូរប្រាក់ជាផ្លូវការប្រកាស ដោយធនាគារជាតិនៃកម្ពុជា នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដែល 1 ដុល្លារអាមេរិក ស្មើនឹង 4,018 រៀល។ តួលេខជាប្រាក់រៀលនេះ គឺមិនត្រូវបានយកមកបកស្រាយថា តួលេខប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀលនាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

5. សាច់ប្រាក់ក្នុងដៃ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ប្រាក់រៀល	7,447	29,922
ប្រាក់ដុល្លារអាមេរិក	4,510,785	18,124,334
	4,518,232	18,154,256

6. សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
គណនីចរន្ត	16,966,925	68,173,105
គណនីទូទាត់	52,489	210,901
ប្រាក់បញ្ញើតាមច្បាប់		
- ធានាលើដើមទុន (i)	7,500,000	30,135,000
- ប្រាក់បម្រុងកាតព្វកិច្ច (ii)	2,401,244	9,648,198
	26,920,658	108,167,204

ប្រាក់បញ្ញើតាមច្បាប់ត្រូវបានរក្សាទុកដោយធនាគារជាតិនៃកម្ពុជា ដោយអនុលោមតាមមាត្រាទី5 នៃប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ៧-០១-១៣៦ ដែលចំនួនដែលត្រូវបានកំណត់ ដោយភាគរយដែលបានកំណត់នៃដើមទុន ដែលបានចុះបញ្ជីរបស់ធនាគារនិងប្រាក់បញ្ញើរបស់អតិថិជន ជាមួយធនាគារ ដែលមានចំនួន 10% និង 8% ទៅ 12.5% រៀងគ្នា។ ប្រាក់បញ្ញើតាមផ្លូវច្បាប់ខាងលើត្រូវបានវិភាគដូចខាងក្រោម៖

(i) ប្រាក់ធានាលើដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ៧-០១-១៣៦ ប្រ.ក. ចុះថ្ងៃទី15 ខែតុលា ឆ្នាំ2001 ស្តីពីប្រាក់តម្កល់ធានាលើដើមទុនតម្រូវឱ្យធនាគារតម្កល់ប្រាក់ចំនួន 10% នៃដើមទុនចុះបញ្ជីនៅធនាគារជាតិ។ ប្រាក់តម្កល់នេះនឹងត្រូវបង្វិលជូនធនាគារវិញ នៅពេលធនាគារស្ម័គ្រចិត្តបញ្ចប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ក្នុងអំឡុងការិយបរិច្ឆេទនេះការប្រាក់ទទួលបានតាម 1/4 LIBOR (ប្រាំមួយខែ) ។

(ii) ប្រាក់បម្រុងកតព្វកិច្ច

ចំនួននេះគឺជាទុនបម្រុង ដែលប្រែប្រួលអាស្រ័យទៅលើកម្រិតនៃប្រាក់បញ្ញើរបស់អតិថិជនធនាគារ។ វាត្រូវបានរក្សាដោយអនុលោមតាមប្រកាសលេខ B7-018-282 របស់ធនាគារជាតិនៃកម្ពុជាចុះ ថ្ងៃទី29 ខែសីហា ឆ្នាំ2018 តាមអត្រា 8% នៃប្រាក់បញ្ញើរបស់អតិថិជនជាប្រាក់រៀល និងតាមអត្រា 12.5% ប្រាក់បញ្ញើរបស់អតិថិជនជាប្រាក់ប៊ែងប៊ីប៊ីដទៃទៀត។

7. ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា

	នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ធនាគារ អេស៊ីលីដា ភីអិលស៊ី	116,135	466,630
BIC Bank Lao Co., Ltd	548,568	2,204,146
	664,703	2,670,777
សំវិធានធនតាមច្បាប់ (កំណត់សំគាល់ 8 (i))	(6,647)	(26,708)
	658,056	2,644,069

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានាត្រូវបានរក្សាជាប្រាក់ដុល្លារអាមេរិក ហើយមានកាលវេលាសន្តិសុខរយៈពេល 1ខែ។

8. ឥណទាន និងបុរេប្រទាន - សុទ្ធ

	នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ឥណទានវិបារូបន៍	15,049,996	60,470,884
ឥណទានមានកាលកំណត់	21,000,000	84,378,000
ឥណទាន និងបុរេប្រទានដុល	36,049,996	144,848,884
សំវិធានធនសម្រាប់ឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ	(360,500)	(1,448,489)
ឥណទាន និងបុរេប្រទានសុទ្ធ	35,689,496	143,400,395

បម្រែបម្រួលសំវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យមានដូចខាងក្រោម៖

	ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
សំវិធានធនក្នុងការិយបរិច្ឆេទសំវិធានធនទូទៅ	360,500	1,448,489
នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2018	360,500	1,448,489

(១) សំវិធានធនលើឧបករណ៍ហិរញ្ញវត្ថុអាក្រក់ និងជាប់សង្ស័យ

	ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
សំវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ	360,500	1,448,489
សំវិធានធនលើប្រាក់តម្កល់នៅធនាគារនានា	6,647	26,708
សំវិធានធនលើការវិនិយោគផ្សេងៗ	225,000	904,050
	592,147	2,379,247

ឥណទាន និងបុរេប្រទានត្រូវបានធ្វើការវិភាគបន្ថែមដូចខាងក្រោម៖

	ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
(ក) តាមកាលកំណត់៖		
7 ទៅ 12 ខែ	15,049,996	60,470,884
លើសពី 1 ឆ្នាំ	21,000,000	84,378,000
	36,049,996	144,848,884
(ខ) តាមប្រភេទអាជីវកម្ម៖		
ពាណិជ្ជកម្ម	36,049,996	144,848,884
(គ) តាមរូបិយប័ណ្ណ៖		
ប្រាក់ដុល្លារអាមេរិក	36,049,996	144,848,884
(ឃ) តាមនិវាសនដ្ឋាន៖		
និវាសនជន	36,049,996	144,848,884
(ង) តាមទំនាក់ទំនង៖		
មិនមែនសម្ព័ន្ធព្យាបាល	36,049,996	144,848,884
(ច) តាមចំណាត់ថ្នាក់ឥណទាន៖		
ឥណទានស្តង់ដារមានវត្តបញ្ចាំ	36,049,996	144,848,884
(ឆ) តាមហានិភ័យ៖		
ហានិភ័យធំៗ	28,000,000	112,504,000
មិនមែនជាហានិភ័យធំៗ	8,049,996	32,344,884
	36,049,996	144,848,884

ហានិភ័យធំៗត្រូវបានផ្តល់និយមន័យ នៅក្នុងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ថាជាសមតុល្យសរុបនៃឥណទាន និងបុរេប្រទាន ដែលផ្តល់ដល់អតិថិជនម្នាក់លើសពី 10% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ ហានិភ័យនេះសំដៅលើចំនួនប្រាក់ខ្ពស់បំផុតរវាងសមតុល្យនៃ ឥណទាន និងទាយធ្លីទានដែលនៅសល់ ឬឥណទាន និងការសន្យាដែលបានអនុម័តរួចហើយ។

(ជ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ):

	2018
ឥណទានមានរយៈពេលវែង	6%
ឥណទានវិបារូបន៍	6% - 8%

9. ការវិនិយោគផ្សេងៗ

ការវិនិយោគនេះគឺតំណាងឲ្យការតម្កល់ជាមាសនៅក្រុមហ៊ុន AIF Precious Metal Import-Export Service Sole Co., Ltd. ដែលជាភាគទុនិក របស់ធនាគារ។ AIF Precious Metal Import-Export Service Sole Co., Ltd. យល់ព្រមឲ្យការប្រាក់ចំនួន 6% ក្នុង 1ឆ្នាំ។

	នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
វិនិយោគលើមាស	22,500,000	90,405,000
សំវិធានធនតាមច្បាប់ (កំណត់សម្គាល់ 8 (i))	(225,000)	(904,050)
	22,275,000	89,500,950

10. ទ្រព្យសកម្មផ្សេងៗ

	នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ចំណាយបង់មុន	697,387	2,802,101
ការប្រាក់ត្រូវទទួល	136,648	549,052
	834,035	3,351,153

11. ទ្រព្យសកម្មអរូបី

	កម្មវិធីកុំព្យូទ័រ	
	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
តម្លៃដើម		
ការទិញបន្ថែម/នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	138,577	556,802
ដក: រំលស់បង្គរ		
រំលស់ក្នុងឆ្នាំ/នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	19,225	77,246
តម្លៃយោង		
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	119,352	479,556

12. ទ្រព្យ និងបរិក្ខារ

	ការកែលម្អ	គ្រឿងសង្ហារឹម	បរិក្ខារសម្ភារ	កុំព្យូទ័រ	យានយន្ត	សរុប	
	ទ្រព្យជួល		ការិយាល័យ			ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
តម្លៃដើម							
ការទិញបន្ថែម/ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	420,138	5,157	126,921	70,612	49,000	671,846	2,699,477
ដក: រំលស់បង្គរ							
រំលស់ក្នុងឆ្នាំ/ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	34,932	431	10,522	9,759	4,083	59,727	239,983
តម្លៃយោង							
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	385,206	4,744	116,399	60,853	44,917	612,119	2,459,494

13. ប្រាក់បញ្ញើរបស់អតិថិជន

	នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
និវាសនជន	2,454,155	9,860,795
អនិវាសនជន	14,294,909	57,436,944
ប្រាក់បញ្ញើរបស់ធនាគារក្រៅស្រុក	1,224,100	4,918,434
	17,973,164	72,216,173

ចំនួនខាងលើរួមមានប្រាក់បញ្ញើមានកម្រិតចំនួន 50,000 ដុល្លារអាមេរិក គឺជាសមតុល្យនៃប្រាក់បញ្ញើពុំទទួលបានការប្រាក់ ដែលទទួលបានពីអតិថិជន សម្រាប់លិខិតឥណទាន និងការធានានានា។

ប្រាក់បញ្ញើខាងលើត្រូវធ្វើការវិភាគដូចខាងក្រោម៖

	នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
(ក) តាមកាលកំណត់:		
គ្មានកាលកំណត់	17,487,664	70,265,434
1 ទៅ 3 ខែ	90,000	361,620
4 ទៅ 6 ខែ	245,000	984,410
7 ទៅ 12 ខែ	150,500	604,709
	17,973,164	72,216,173
(ខ) តាមរូបិយប័ណ្ណ:		
ប្រាក់ដុល្លារអាមេរិក	17,972,873	72,215,005
ប្រាក់រៀល	291	1,168
	17,973,164	72,216,173
(គ) តាមប្រភេទនៃគណនី:		
គណនីសន្សំ	14,699,610	59,063,033
គណនីចរន្ត	2,788,054	11,202,401
ប្រាក់បញ្ញើមានកាលកំណត់	485,500	1,950,739
	17,973,164	72,216,173

(ឃ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ):

ប្រាក់បញ្ញើរបស់អតិថិជនទទួលបានការប្រាក់ចន្លោះពី 2.5% ទៅ 6.5% ក្នុងមួយឆ្នាំ សម្រាប់ប្រាក់រៀលហើយ 2% ទៅ 6% សម្រាប់ប្រាក់ដុល្លារអាមេរិក។ បញ្ញើសន្សំមានការប្រាក់ 1% ក្នុងមួយឆ្នាំ។

14. ចំណូលផ្សេងៗ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ការប្រាក់ត្រូវទូទាត់	590	2,371
ចំណាយបង្កផ្សេងៗ	115,675	464,782
	116,265	467,153

15. ពន្ធលើប្រាក់ចំណេញ/ពន្ធអប្បបរមា

យោងតាមច្បាប់សារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ធនាគារមានកាតព្វកិច្ចត្រូវបង់ពន្ធលើប្រាក់ចំណេញលើពន្ធ លើប្រាក់ចំណេញក្នុងអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធឬ 1% នៃប្រាក់ចំណូលមួយណាដែលខ្ពស់ជាង។

(ក) ពន្ធលើប្រាក់ចំណេញ/ពន្ធអប្បបរមា

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ចំណាយពន្ធអប្បបរមា	5,530	22,220

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញ ដែលបានគណនាតាមអត្រា ដែលតម្រូវតាមច្បាប់ទៅលើការចំណាយពន្ធលើប្រាក់ចំណេញ ដែលបង្ហាញក្នុងរបាយការណ៍លទ្ធផលមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ប្រាក់ខាតមុនបង់ពន្ធលើប្រាក់ចំណេញ	(1,462,481)	(5,876,249)
ពន្ធលើប្រាក់ចំណេញតាមអត្រា 20%	(292,496)	(1,175,250)
ផលប៉ះពាល់នៃការចំណាយដែលមិនអាចកាត់កងបាន		
- ភាពខុសគ្នាជាអចិន្ត្រៃយ៍	34,869	140,104
- ភាពខុសគ្នាបណ្តោះអាសន្ន	100,931	405,541
ការបាត់បង់ពន្ធដែលមិនបានទទួលស្គាល់	156,696	629,605
ចំណាយពន្ធលើប្រាក់ចំណេញ	-	-
ចំណាយពន្ធអប្បបរមា	5,530	22,220

ការគណនាប្រាក់ចំណាយពន្ធអប្បបរមាចំណូលជាប់ពន្ធ គឺត្រូវបានពិនិត្យ និងអនុម័តដោយអាជ្ញាធរពន្ធដារ។

(ខ) ពន្ធពន្យាមិនទាន់បានទទួលស្គាល់

ការខាតបង់ពន្ធ នៅក្នុងឆ្នាំសារពើពន្ធ អាចនឹងត្រូវបានយោងបន្ត ដើម្បីកាត់កងជាមួយនឹងប្រាក់ចំណេញក្នុងរយៈពេលប្រាំឆ្នាំ។ ចំនួនពិតប្រាកដនៃការខាតបង់បង្ក ដែលអាចត្រូវបានយោងទៅមុខគឺ ត្រូវស្ថិតនៅក្រោមការពិនិត្យ និងអនុម័តរបស់អាជ្ញាធរពន្ធដារ។

ពន្ធពន្យាជាទ្រព្យសកម្មមិនទាន់បានទទួលស្គាល់លើការខាតពន្ធ ដោយសារមានភាពមិនប្រាកដប្រជាថាមានប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត អាចកាត់កងបានលើអត្ថប្រយោជន៍ពន្ធនេះ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ពន្ធពន្យាជាទ្រព្យសកម្ម ដែលគិតជាទឹកប្រាក់ស្មើនឹង 783,480 ដុល្លារអាមេរិក មិនត្រូវបានទទួលស្គាល់ទេ ដោយសារតែមានភាពមិនច្បាស់លាស់នៃប្រាក់ចំណូលជាប់ពន្ធគ្រប់គ្រាន់ ដែលអាចត្រូវបានប្រើប្រាស់។

16. ដើមទុន

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ហ៊ុនដែលមានតម្លៃ 1 ដុល្លារអាមេរិក ក្នុងមួយហ៊ុន:		
បានចុះបញ្ជី បានបោះផ្សាយ និងបានបង់រួច 75,000,000 ហ៊ុនមានតម្លៃ 1 ដុល្លារអាមេរិក ក្នុងមួយហ៊ុន		
Asia Investment and Financial Services Sole Co., Ltd.	45,000,000	180,810,000
Paradise Investment Co., Ltd	11,250,000	45,202,000
PrimeStreet Advisory Co., Ltd.	18,750,000	75,338,000
	75,000,000	301,350,000

17. ចំណូលការប្រាក់

	ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ឥណទាន និងបុរេប្រទាន	273,981	1,100,856
វិនិយោគផ្សេងៗ	281,881	1,132,598
	555,862	2,233,454

18. ចំណាយការប្រាក់

	ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ប្រាក់បញ្ញើសន្សំ	8,730	35,076
ប្រាក់បញ្ញើមានកាលកំណត់ និងមានកម្រិត	596	2,396
	9,326	37,472

19. ចំណូលពីប្រតិបត្តិការផ្សេងៗ

	ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
កម្រៃឥណទាន	2,782	11,178
ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណបរទេស	836	3,359
	3,618	14,537

20. ចំណាយទូទៅ និងរដ្ឋបាល

	ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	331,308	1,331,196
រំលស់	78,952	317,229
ចំណាយលើការថែទាំ និងជួសជុល	11,039	44,355
ចំណាយលើការជួល	86,063	345,801
ចំណាយលើពន្ធកាត់ទុក	168,641	677,600
ថ្លៃសេវា និងកម្រៃជើងសារ	11,792	47,380
ផ្សេងៗ	727,163	2,921,741
	1,414,958	5,685,301

21. សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ

	ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
ប្រាក់ខាតមុនបង់ពន្ធលើប្រាក់ចំណេញ	(1,462,481)	(5,876,249)
និយ័តភាពលើ៖		
រំលស់	78,952	317,229
សំវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ	592,147	2,379,247
ចំណូលការប្រាក់សុទ្ធ	(546,536)	(2,195,982)
	(1,337,918)	(5,375,755)
បម្រែបម្រួលនៃ៖		
ឥណទាន និងបុរេប្រទាន	(36,049,996)	(144,848,884)
ទ្រព្យសកម្មផ្សេងៗ	(697,387)	(2,802,101)
បំណុលផ្សេងៗ	115,675	464,782
ប្រាក់បម្រុងកាតព្វកិច្ច	(2,401,244)	(9,648,198)
ប្រាក់បញ្ញើរបស់អតិថិជន	17,973,164	72,216,173
សាច់ប្រាក់សុទ្ធប្រើក្នុងប្រតិបត្តិការ	(22,397,706)	(89,993,983)
ការប្រាក់បានទទួល	419,214	1,684,401
ការប្រាក់បានបង់	(8,736)	(35,101)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ	(21,987,228)	(88,344,683)

22. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ 4)
សាច់ប្រាក់ក្នុងដៃ (កំណត់សំគាល់ 5)	4,518,232	18,154,256
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	17,019,414	68,384,005
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា (កំណត់សំគាល់ 7)	664,703	2,670,777
	22,202,349	89,209,038

23. ការសន្យា និងយថាភាព

(ក) ប្រតិបត្តិការ

ក្នុងការធ្វើអាជីវកម្មធម្មតា ធនាគារមានកិច្ចសន្យាផ្សេងៗ នឹងមានបំណុលយថាភាពមួយចំនួនតាមមធ្យោបាយជាផ្លូវច្បាប់ជាមួយអតិថិជនរបស់ខ្លួន។

(ខ) ការសន្យាទូទាត់ភតិសន្យា

ធនាគារមានការសន្យាទូទាត់ភតិសន្យានាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ ៤)
មិនលើសពី 1 ឆ្នាំ	92,160	370,299
ពី 1 ឆ្នាំតែមិនលើស 5 ឆ្នាំ	315,000	1,265,670
	407,160	1,635,969

(គ) យថាភាពលើពន្ធ

ពន្ធត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរ ដែលផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យដាក់ទណ្ឌកម្ម និងគិតការប្រាក់។ ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពន្ធលើប្រតិបត្តិការច្រើនប្រភេទប្រឈមនឹងបំណកស្រាយផ្សេងៗ។ កត្តាទាំងនេះអាចនឹងបង្កើតឲ្យមានហានិភ័យពន្ធបន្ថែមទៀត តាមរយៈការវាយតម្លៃឡើងវិញការដាក់ពិន័យ និងការបង់ការប្រាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈធំដុំជាងនៅប្រទេសដទៃទៀត។

24. សមតុល្យ និងប្រតិបត្តិការសំខាន់ៗជាមួយនឹងសម្ព័ន្ធព្យាបាល

ធនាគារបានធ្វើប្រតិបត្តិការមួយចំនួនជាមួយនឹងសម្ព័ន្ធព្យាបាល នៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា។ ទំហំនៃប្រតិបត្តិការជាមួយនឹងសម្ព័ន្ធព្យាបាលសមតុល្យនាចុងការិយបរិច្ឆេទ និងចំណូលចំណាយ ដែលទាក់ទងក្នុងការិយបរិច្ឆេទមានដូចខាងក្រោម៖

(ក) គណនីត្រូវទទួលពីសម្ព័ន្ធព្យាបាល

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ ៤)
ប្រាក់បញ្ញើតាមតម្រូវការ	1,224,100	4,918,435
ការវិនិយោគផ្សេងទៀត (កំណត់សំគាល់ ១)	22,500,000	90,405,000

(ខ) អភិបាល និងអ្នកគ្រប់គ្រងសំខាន់ៗ

	ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ ៤)
ប្រាក់ខែ និងអត្ថប្រយោជន៍រយៈពេលខ្លី	153,791	617,932

25. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

(ក) ការណែនាំ និងសេចក្តីសង្ខេប

ធនាគារមានហានិភ័យពីឧបករណ៍ហិរញ្ញវត្ថុ ដូចខាងក្រោម៖

- ហានិភ័យប្រតិបត្តិការ
- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ និង
- ហានិភ័យសាច់ប្រាក់ងាយស្រួល

កំណត់សំគាល់នេះបង្ហាញពីព័ត៌មានស្តីពីហានិភ័យនីមួយៗខាងលើរបស់ធនាគារ ដែលមានគោលដៅគោលការណ៍ណែនាំ និងវិធានការណ៍របស់ធនាគារដើម្បីបង្ការ និងចាត់ចែងនូវហានិភ័យដែលកើតឡើង និងការគ្រប់គ្រងនូវដើមទុនរបស់ធនាគារ ។

ប្រព័ន្ធគ្រប់គ្រងហានិភ័យ

ក្រុមប្រឹក្សាភិបាល មានទទួលខុសត្រូវទូទៅក្នុងការបង្កើត និងត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងហានិភ័យ របស់ធនាគារ។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារត្រូវបានបង្កើតឡើង ដើម្បីកំណត់ និងវិភាគហានិភ័យ ដែលធនាគារត្រូវប្រឈមមុខកំណត់ហានិភ័យទីផ្សារ និងធ្វើការត្រួតពិនិត្យទៅលើហានិភ័យទាំងនោះឲ្យស្ថិតក្នុងកម្រិតអាចទទួលយកបាន។

(ខ) ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ផ្ទាល់ ឬដោយប្រយោលដែលកើតឡើងពីការខ្វះខាត ឬការបរាជ័យនៃដំណើរការបុគ្គលិក បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុង និងកើតឡើងពីកត្តាខាងក្រៅមួយចំនួនទៀត ដែលមិនមែនជាហានិភ័យឥណទានហានិភ័យទីផ្សារ និងហានិភ័យសាច់ប្រាក់ងាយស្រួល ដូចជា កត្តាដែលកើតមានឡើងពីតម្រូវការច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ និងស្តង់ដារដែលទទួលស្គាល់ជាទូទៅនៅក្នុងសហគ្រាសអាជីវកម្ម។

ការខាតបង់ដោយសារហានិភ័យប្រតិបត្តិការអាចគ្រប់គ្រងបាន តាមរយៈការបង្កើតដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការតាមដាន និងការរាយការណ៍សកម្មភាពអាជីវកម្មជាប្រចាំ ដោយការត្រួតពិនិត្យ និងគាំទ្រដោយឯករាជ្យពីអង្គការអាជីវកម្ម និងការត្រួតពិនិត្យពីអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឲ្យបង្កើតនូវរចនាសម្ព័ន្ធតួនាទី និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គការឲ្យបានច្បាស់លាស់។ គោលការណ៍ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើនត្រូវបានអនុវត្តរួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខ ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធី និងឯកសារសំអាងនានា ព្រមទាំងការអនុវត្តតាមបទប្បញ្ញត្តិ និងតម្រូវការតាមច្បាប់នានា។

(គ) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ប្រាក់ចំណូល និងការខាតបង់ចម្បងរបស់ធនាគារ ប្រសិនបើអ្នកខ្ចី ឬដៃគូពាណិជ្ជកម្ម ខកខានមិនបានបំពេញកាតព្វកិច្ចលើការបង់ប្រាក់ដើម ចំពោះឥណទាន និងបុរេប្រទាន។

កត្តាចម្បងដែលនាំឲ្យមានហានិភ័យឥណទានកើតចេញ តាមរយៈការផ្តល់ឥណទានដល់អតិថិជន។ ចំនួនហានិភ័យឥណទាននេះត្រូវបានបង្ហាញជាតម្លៃយោងនៃទ្រព្យសកម្មនៅក្នុងតារាងតុល្យការ។ សកម្មភាពឥណទាន ត្រូវបានណែនាំដោយគោលការណ៍ឥណទានរបស់ធនាគារ ដើម្បីធានាអះអាងថា គោលបំណងនៃប្រាក់កម្ចីទាំងអស់ទទួលបានជោគជ័យ។ ឧទាហរណ៍ កញ្ចប់ឥណទានមានភាពរឹងមាំ ហើយហានិភ័យឥណទានត្រូវបានបែងចែកយ៉ាងត្រឹមត្រូវ។ គោលនយោបាយឥណទានកត់ត្រានូវគោលការណ៍ប្រាក់កម្ចី ទ្រព្យបញ្ចាំ និងដំណើរការអនុម័តឥណទាន ដើម្បីធានាថាធនាគារបានអនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

(គ) ហានិភ័យឥណទាន (ត)

(i) ការវាស់ស្ទង់ហានិភ័យឥណទាន

ធនាគារធានាថាមានប្រព័ន្ធបែងចែកតួនាទីរវាងអ្នកបង្កើតឥណទាន និងអ្នកវាយតម្លៃដូចជាឧបករណ៍វាយតម្លៃផ្ទៃក្នុង និងសិទ្ធិអនុម័ត។

កម្រិតហានិភ័យត្រូវបានពិនិត្យ និងធ្វើបច្ចុប្បន្នភាពជាប្រចាំឆ្នាំ និងក្នុងករណីទី (1) ផ្លាស់ប្តូរលក្ខខណ្ឌឥណទាន រួមទាំងការពង្រីកឥណទានទី (2) សងប្រាក់មិនទៀងទាត់ និងការមិនគោរពលក្ខខណ្ឌផ្សេងៗ និងទី (3) ព័ត៌មានអវិជ្ជមានទាក់ទងនឹងកូនបំណុល ឬប្រតិបត្តិការផ្សេងៗ។

(ii) គោលនយោបាយគ្រប់គ្រងកម្រិតហានិភ័យ និងបញ្ជៀសហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាន និងបុរេប្រទានជូនឯកត្តជន និងសហគ្រាសផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងកម្រិត និងត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទាននៅពេលដែលពួកគេរកឃើញ។ ហានិភ័យធំត្រូវបានផ្តល់និយមន័យ នៅក្នុងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ថាជាសមតុល្យសរុបនៃឥណទាន និងបុរេប្រទានដែលផ្តល់ដល់អតិថិជនម្នាក់លើសពី 10% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

ធនាគារប្រើប្រាស់គោលនយោបាយ និងការអនុវត្តជាច្រើន ដើម្បីសម្រួលហានិភ័យឥណទាន។ ការអនុវត្តទូទៅ ដែលធានាបំផុត គឺជាការធានាក្នុងទម្រង់នៃការដាក់វត្ថុបញ្ចាំ ចំពោះឥណទាន និងបុរេប្រទានមួយ។ ធនាគារអនុវត្តគោលការណ៍ណែនាំ ចំពោះចំណាត់ថ្នាក់ជាក់លាក់មួយចំនួននៃវត្ថុបញ្ចាំ ឬការបញ្ជៀសហានិភ័យឥណទាន។ ប្រភេទនៃវត្ថុបញ្ចាំសំខាន់ៗ ដើម្បីធានាឥណទាន និងបុរេប្រទានចំពោះអតិថិជនមានដូចជា៖

- វត្ថុបញ្ចាំលើនិវាសនដ្ឋាន (ដី អាគារ និងទ្រព្យផ្សេងៗ)
- តម្លៃទ្រព្យសកម្មអាជីវកម្មផ្សេងៗ ដូចជា ដី និងអាគារ និង
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានកម្រិត ។

(iii) គោលការណ៍សំវិធានធន និងការថយចុះតម្លៃ

ធនាគារតម្រូវឱ្យអនុវត្តតាមការធ្វើចំណាត់ថ្នាក់ឥណទាន និងសំវិធានធន ដែលស្របតាមប្រកាស លេខ៧-០១៧-៣៤៤ ប្រ.ក ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនអ៊ីមតែរមិន។ សូមមើលកំណត់សម្គាល់លេខ 3 (ឃ) សម្រាប់ព័ត៌មានលម្អិត។

(iv) ការប្រឈមនឹងហានិភ័យឥណទាន

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 4)
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	26,920,648	108,167,164
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា	664,703	2,670,777
ទ្រព្យសកម្មផ្សេងៗ	833,635	3,349,545
ការវិនិយោគផ្សេងទៀត	22,500,000	90,405,000
ឥណទាន និងបុរេប្រទានមិនហួសកាលកំណត់ និងមិនទាន់ខាតបង់	36,049,996	144,848,884
	86,968,982	349,441,370

ការប្រឈមនឹងហានិភ័យឥណទាន ជាចម្បងកើតពីឥណទាន និងបុរេប្រទាន។

ឥណទាន និងបុរេប្រទានខាតបង់

ឥណទានខាតបង់ គឺជាឥណទានផ្តល់ដល់អតិថិជន ដែលក្រុមហ៊ុនបានកំណត់ថាមានភស្តុតាងអំពីឱនភាព ហើយក្រុមហ៊ុនមិនសង្ឃឹមថានឹងអាចប្រមូលមកវិញបាននូវប្រាក់ដើម និងការប្រាក់ត្រូវទទួលទៅតាមកិច្ចសន្យាខ្ចីប្រាក់របស់អតិថិជននោះទេ។ អនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាកំរិតអតិបរមានៃសិវិធានធនជាក់លាក់ សម្រាប់សិវិធានធនលើ អ៊ីមភរមិន ត្រូវបានធ្វើឡើងអាស្រ័យលើចំណាត់ថ្នាក់កត្តាផ្សេងទៀតមានលក្ខណៈគ្រប់គ្រាន់ ដើម្បីបង្ហាញពីការប្រែប្រួល។

នៅក្នុងការកំណត់សិវិធានធន រាល់តម្លៃទ្រព្យបញ្ចាំក្រៅពីប្រាក់បញ្ញើ ដែលត្រូវបានដាក់បញ្ចាំ ក្នុងករណីដែលឥណទានត្រូវបានចាត់ថ្នាក់ថាខាតបង់នោះរាល់ទ្រព្យបញ្ចាំ អាចនឹងត្រូវប្រើប្រាស់តាមតម្លៃសមស្របដែលអនុម័តដោយធនាគារជាតិនៃកម្ពុជា។ យោងតាមគោលការណ៍គណនេយ្យដែលបានបង្ហាញក្នុងកំណត់សំគាល់ 3 (ឃ)។

ឥណទានហួសកាលកំណត់ និងមិនទាន់ខាតបង់

ឥណទានហួសកាលកំណត់ ប៉ុន្តែមិនទាន់ខាតបង់ គឺជាឥណទានដែលការទូទាត់សងការប្រាក់ និងប្រាក់ដើមមានការយឺតយ៉ាវតិចជាង 30ថ្ងៃ (សម្រាប់ឥណទានរយៈខ្លី 14ថ្ងៃ) ប៉ុន្តែតិចជាង 90ថ្ងៃ (សម្រាប់ឥណទានរយៈខ្លី 30ថ្ងៃ) លុះត្រាកត្តាផ្សេងទៀតមានលក្ខណៈគ្រប់គ្រាន់ដើម្បីបង្ហាញពីការប្រែប្រួល។ អនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឥណទាននេះត្រូវចាត់ថ្នាក់ជាឥណទានឃ្នាំមើល ហើយត្រូវធ្វើសិវិធានធនតាមអត្រា 3%។

ឥណទានមិនទាន់ហួសកាលកំណត់ និងមិនទាន់ធ្វើសិវិធានធន

ឥណទានមិនទាន់ហួសកាលកំណត់ និងមិនទាន់ធ្វើសិវិធានធន គឺជាឥណទានមានគុណភាពល្អ ដែលមិនមានបទពិសោធន៍នៃការខាតបង់។ ឥណទានទាំងនេះត្រូវបានធានា ដោយទ្រព្យបញ្ចាំ និងការគ្រប់គ្រងផ្សេងៗ ដែលចំនួននៃការខាតបង់មានកម្រិតទាប។

ឥណទានរៀបចំឡើងវិញ

ឥណទានរៀបចំឡើងវិញ គឺជាឥណទានដែលមានការផ្លាស់ប្តូរកិច្ចសន្យាទូទាត់សង ដោយសារតែអ្នកខ្ចីជួបផលលំបាកផ្នែកហិរញ្ញវត្ថុ និងមិនមានលទ្ធភាពទូទាត់សងតាមកិច្ចសន្យាដើម។ ឥណទានដែលនឹងត្រូវរៀបចំឡើងវិញ ត្រូវវិភាគលើមូលដ្ឋានទិសដៅអាជីវកម្ម និងសមត្ថភាពសងប្រាក់របស់អ្នកខ្ចីទៅតាមការព្យាករណ៍លំហូរទឹកប្រាក់ថ្មី ដែលស្របតាមស្ថានភាពទីផ្សារ និងបច្ចុប្បន្នកម្មនៃទស្សនៈវិស័យអាជីវកម្ម ដោយផ្អែកលើសមត្ថកិច្ចជាក់ស្តែង និងប្រុងប្រយ័ត្ន។

បន្ទាប់ពីឥណទានត្រូវបានរៀបចំឡើងវិញ ឥណទាននោះត្រូវរក្សាចំណាត់ថ្នាក់ដូចដើម ដោយមិនគិតពីដំណើរការល្អបន្ទាប់ពីការរៀបចំជាថ្មីឡើយ។ ការចាត់ថ្នាក់នេះមិនត្រូវកំណត់ឲ្យល្អជាងមុនឡើយ លុះត្រាតែការប្រាក់ និងប្រាក់ដើមត្រូវបានសងមកវិញក្នុង អំឡុងបីត្រៃនៃកាលសងរំលស់ និងក្នុងរយៈពេលមិនតិចជាងបីខែ។

គោលនយោបាយលុបចោលនូវឥណទាន និងបុរេប្រទាន

អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ធនាគារ ត្រូវលុបឥណទាន និងបុរេប្រទាន ឬមួយផ្នែកនៃឥណទានចេញពីតារាងតុល្យការរបស់ខ្លួន នៅពេលដែលធនាគារបាត់សិទ្ធិតាមកិច្ចសន្យាគ្រប់គ្រងលើឥណទាន ឬនៅពេលដែលឃើញថាឥណទានមួយផ្នែក ឬទាំងមូលមិនអាចប្រមូលវិញបាន ឬគ្មានសង្ឃឹមថាឥណទាននេះអាចប្រមូលបានមកវិញទេ។

ទ្រព្យបញ្ចាំ

ធនាគាររក្សានូវទ្រព្យបញ្ចាំជាទ្រព្យ និងការធានាសម្រាប់ការធានានូវឥណទាន និងបុរេប្រទាន។ ការប៉ាន់ស្មាននូវតម្លៃទីផ្សារ គឺផ្អែកតាមការវាយតម្លៃទ្រព្យបញ្ចាំប្រចាំឆ្នាំ។

ធនាគារ មិនបានរឹបអូសទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ ដែលបានដាក់បញ្ចាំនោះទេ។

ផ្អែកតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ទ្រព្យដែលរឹបអូសបាន ត្រូវលក់ចេញក្នុងរយៈពេល 1ឆ្នាំ និងត្រូវធ្វើចំណាត់ថ្នាក់ក្នុងតារាងតុល្យការជាទ្រព្យរឹបអូស។

ការប្រមូលផ្តុំហានិភ័យឥណទាន

ការវិភាគលើការប្រមូលផ្តុំហានិភ័យឥណទាន នាកាលបរិច្ឆេទតារាងតុល្យការបានបង្ហាញនៅកំណត់សំគាល់ទី8 លើរបាយការណ៍ហិរញ្ញវត្ថុ។

(ឃ) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការខាតបង់កើតពីការប្រែប្រួលមិនអំណោយផលនៅក្នុងកម្រិតតម្លៃ ឬអត្រាទីផ្សារ ដែលមានសមាសធាតុសំខាន់ពីរគឺ ហានិភ័យរូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់។

ហានិភ័យទីផ្សារកើតចេញពីសកម្មភាពពាណិជ្ជកម្មត្រូវបានគ្រប់គ្រង ដោយការកំណត់លើទីផ្សារនូវស្ថានភាពដោះដូរជាមួយនឹងការកំណត់ហានិភ័យ ទីផ្សារទុកជាមុន។

(i) ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណបរទេស គឺសំដៅទៅលើការប្រែប្រួលអត្រាប្តូរប្រាក់ ដែលមិនអំណោយផលលើស្ថានភាពការដោះដូររូបិយប័ណ្ណបរទេស ដែលកើតឡើងពីពេលមួយទៅពេលមួយ។ ធនាគារបានរក្សានូវគោលនយោបាយមួយ ដោយមិនបង្កឱ្យមាននូវស្ថានភាពការប្តូររូបិយប័ណ្ណបរទេស ច្រើននោះទេ។ ការប្តូររូបិយប័ណ្ណបរទេស ដែលបើកចំហរគ្រប់ប្រភេទត្រូវបានត្រួតពិនិត្យជាមួយនឹងតម្រូវការប្រតិបត្តិការកម្រិតនៃស្ថានភាព កំណត់ទុកមុន និងការកំណត់នូវការកាត់បន្ថយភាពខាតបង់។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ សមតុល្យទ្រព្យសកម្ម និងបំណុលដែលជាប់រូបិយប័ណ្ណផ្សេងទៀតក្រៅពីដុល្លារអាមេរិក មិនមានចំនួនច្រើននោះទេ។ ដូចនេះ ការវិភាគរូបិយប័ណ្ណបរទេសមិនត្រូវបានបង្ហាញឡើយ។

(ii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅទៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរ នៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ត្រូវបានចាត់ចែង តាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើចំណូល នៃការបណ្តាក់ទុន តម្លៃទីផ្សារ តម្លៃដើមនៃមូលនិធិ និងតាមរយៈការវិភាគគំលាតប្រែប្រួលអត្រាការប្រាក់។ សក្តានុពលនៃការធ្លាក់ចុះចំណូលការប្រាក់ សុទ្ធបណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ ដែលខុសប្រក្រតីបានត្រួតពិនិត្យដោយរៀបរយទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យ។

ការវិភាគនៃទំនាក់ទំនងអត្រាការប្រាក់ទៅនឹងទ្រព្យសកម្ម និងបំណុលរបស់ធនាគារបានបង្ហាញដូចខាងក្រោម៖

តារាងខាងក្រោមនេះបង្ហាញនូវប្រសិទ្ធភាព អត្រាការប្រាក់នៅថ្ងៃតារាងតុល្យការ និងអំឡុងពេលដែលមូលប័ត្រហិរញ្ញវត្ថុ ត្រូវបានកំណត់តម្លៃឡើងវិញ ឬដល់កាលកំណត់មួយណា ដែលកើតឡើងមុនគេ។

	រហូតដល់ 1 ខែ	>1-3 ខែ	>3-6 ខែ	>6-12 ខែ	>1-5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨								
ទ្រព្យសកម្ម								
សាច់ប្រាក់ និងសមតុល្យធនាគារ	-	-	-	-	-	-	4,518,232	4,518,232
សមតុល្យនៅធនាគារជាតិ	-	-	-	-	-	-	17,019,404	17,019,404
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា	-	-	-	-	-	-	664,703	664,703
ឥណទាន និងបុរេប្រទាន	-	-	-	-	-	-	136,648	136,648
ការវិនិយោគផ្សេងៗ	10,500,000	12,000,000	-	-	-	-	-	22,500,000
ទ្រព្យសកម្មផ្សេងៗ	-	-	-	15,049,996	21,000,000	-	-	36,049,996
សរុបទ្រព្យសកម្មហិរញ្ញវត្ថុ	10,500,000	12,000,000	-	15,049,996	21,000,000	-	22,338,987	80,888,986
បំណុល								
ប្រាក់បញ្ញើរបស់អតិថិជន	14,699,610	90,000	245,000	150,500	-	-	2,788,054	17,973,164
បំណុលផ្សេងៗ	-	-	-	-	-	-	116,265	116,265
បំណុលសរុប	14,699,610	90,000	245,000	150,500	-	-	2,904,319	18,089,429
សរុបគម្លាតការប្រាក់-ដុល្លារអាមេរិក	(4,199,610)	11,910,000	(245,000)	14,899,496	21,000,000	-	19,434,668	62,799,557
សរុបគម្លាតការប្រាក់-ពាន់រៀល (កំណត់សំគាល់ 4)	(16,874,033)	47,854,380	(984,410)	59,866,175	84,378,000	-	78,088,496	252,328,620

ការវិភាគរំញោចតម្លៃសមស្រប សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរ

ធនាគារមិនបានកត់ត្រាបំណុលហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់ថេរតាមតម្លៃសមស្រប ដោយភាពលំអៀងត្រូវបានបញ្ចូលទៅក្នុងរបាយការណ៍លទ្ធផលនោះទេ ហើយធនាគារក៏មិនមានឧបករណ៍ហិរញ្ញវត្ថុនាចុងកាលបរិច្ឆេទនោះដែរ។ ដូច្នេះការផ្លាស់ប្តូរអត្រាការប្រាក់នាចុងកាលបរិច្ឆេទពុំមានផលប៉ះពាល់ដល់ប្រាក់ចំណេញ ឬខាតនោះទេ។

ការវិភាគរំញោចលើលំហូរទឹកប្រាក់ សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ

ធនាគារពុំមានឧបករណ៍ហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់អថេរជាសារវន្តនោះទេ។ ដូច្នេះការវិភាគរំញោចលើលំហូរទឹកប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់អថេរ មិនត្រូវបានបង្ហាញឡើយ។

(ង) ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល ទាក់ទងនឹងលទ្ធភាពរក្សាសាច់ប្រាក់ងាយស្រួលឲ្យបានគ្រប់គ្រាន់ ដើម្បី បំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុ នៅពេលដល់កាលកំណត់សងនូវតម្លៃសមហេតុផលមួយ។

បន្ថែមពីលើការអនុវត្តយ៉ាងពេញលេញតាមតម្រូវការនៃសាច់ប្រាក់ងាយស្រួល អ្នកគ្រប់គ្រងធនាគារបានត្រួតពិនិត្យយ៉ាងហ្មត់ចត់លើលំហូរទឹកប្រាក់ ចូលនិងចេញ និងគម្លាតអាយុកាលតាមរយៈរបាយការណ៍តាមពេលកំណត់។ ការប្រែប្រួលនៃឥណទាន និងប្រាក់បញ្ញើរបស់អតិថិជនត្រូវបាន ត្រួតពិនិត្យតាមដាន ហើយតម្រូវការសាច់ប្រាក់ងាយស្រួល ត្រូវបានធ្វើការកែតម្រូវ ដើម្បីកំណត់ឲ្យច្បាស់នូវទ្រព្យសកម្មជាសាច់ប្រាក់ងាយស្រួល ឲ្យបានគ្រប់គ្រាន់ ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួននៅពេលដល់កាលកំណត់សង ។

តារាងខាងក្រោមនេះ ផ្តល់ការវិភាគមួយលើបំណុលហិរញ្ញវត្ថុរបស់ធនាគារ ទាក់ទងនឹងការបែងចែកកាលកំណត់ដោយផ្អែកលើរយៈពេលដែលនៅ សល់សម្រាប់ការទូទាត់សង។

	រហូតដល់ 1 ខែ	> 1 - 3 ខែ	> 3 - 12 ខែ	> 1 - 5 ឆ្នាំ	> 5 ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ 2018						
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់អតិថិជន	17,487,664	90,000	395,500	-	-	17,973,164
បំណុលផ្សេងៗ	91,675	-	24,590	-	-	116,265
	17,579,339	90,000	420,090	-	-	18,089,429
ពាន់រៀល (កំណត់សំគាល់ 4)	70,633,784	361,620	1,687,922	-	-	72,683,326

(ច) ការគ្រប់គ្រងដើមទុន

(i) បទប្បញ្ញត្តិដើមទុន

វត្តមានវិស័យរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុនមានន័យទូលំទូលាយជាង “មូលធន” ដែលបង្ហាញក្នុងតារាងតុល្យការ។ ការគ្រប់គ្រងដើមទុនមាន ដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា
- ការពារលទ្ធភាពរបស់ធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះ ធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍ របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍អាជីវកម្ម។

(ii) ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភ ដែលទទួលបានពីការបែកចែកនោះ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់។

26. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

តម្លៃសមស្រប គឺជាតម្លៃដែលទ្រព្យសកម្មអាចប្តូរបាន ឬជាតម្លៃដែលបំណុលអាចសងបាន។ ដោយសារតម្លៃសមស្របពុំអាចវាយតម្លៃបាន ដូច្នេះតម្លៃសមស្របមិនមានសម្រាប់សមាមាត្រសំខាន់នៃទ្រព្យសកម្ម និងទ្រព្យអកម្មហិរញ្ញវត្ថុរបស់ធនាគារឡើយ។ តម្លៃសមស្របត្រូវបានសន្មត ដោយអ្នកគ្រប់គ្រងយោងតាមធាតុដើមនៃទ្រព្យសកម្ម និងទ្រព្យអកម្មជាគោល។ តាមមតិរបស់អ្នកគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុល ហិរញ្ញវត្ថុ ដែលបានបង្ហាញក្នុងតារាងតុល្យការ គឺជាតម្លៃប៉ាន់ស្មានដ៏សមហេតុផលសម្រាប់តម្លៃសមស្រប។

27. តួលេខប្រៀបធៀប

នេះគឺជារបាយការណ៍ហិរញ្ញវត្ថុដំបូង ដែលបានរៀបចំឡើង ចាប់តាំងពីកាលបរិច្ឆេទបង្កើតធនាគារ។ មិនមានប្រតិបត្តិការកើតមានឡើងចាប់ពី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ (កាលបរិច្ឆេទបង្កើតធនាគារ) ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។ ហេតុនេះមិនមានតួលេខប្រៀបធៀបត្រូវបាន បង្ហាញឡើយ។ ដូចបានបង្ហាញនៅកំណត់សំគាល់ 1 ធនាគារបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ប៉ុន្តែចាប់ផ្តើម ប្រតិបត្តិការនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ត្រូវនឹងដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។



#៤៦២, មហាវិថីព្រះមុនីវង្ស (៩៣)
សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន, រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា



B.I.C BANK - Cambodia



www.bicbank.com.kh